

BAMC FINANCE PLC.



ANNUAL REPORT 2025

Contents

1. Chairman’s Message	1
2. Chief Executive Officer’s Message	2
3. Institutional Background.....	4
3.1 Institution History	4
3.2 Vision	4
3.3 Mission.....	4
3.4 BAMC Core Value.....	4
3.5 BAMC Slogan.....	4
3.6 Organization Chart	5
3.7 Corporate Governance	5
3.7.1 Shareholder Information	5
3.7.2 Board of Directors Information.....	5
3.7.3 Committee	7
3.7.4 Senior Management	7
4. Operational Results.....	8
4.1 Business Operation and Financial Highlight.....	8
4.1.1 Business Operation and Branch Network	8
4.1.2 Financial Performance Highlight	9
4.1.3 Business Partnership	11
4.2 Financial Service & Products.....	12
4.3 Human Resource Governance.....	12
4.3.1 Employee Information.....	12
4.3.2 Employee Benefits	12
4.3.3 Employee Development	13
4.3.4 Position Level and Motivation	14
4.3.5 Corporate Social Responsibility.....	14
5. Audited Financial Statement	16

1. Chairman's Message

Dear Shareholders and Stakeholders,

On behalf of the Board of Directors and the entire BAMC Finance Plc. team, I am pleased to present our Annual Report for the year 2025. As we enter our 11th year in the Cambodian financial industry, we do so with a profound sense of resilience, accountability, and renewed determination for the road ahead.

The year 2025 was undeniably challenging. The Cambodian economy faced significant headwinds, driven by regional geopolitical tensions and broader global economic uncertainty. These external factors led to heightened caution among businesses and individuals, resulting in a more subdued market demand for credit that inevitably impacted our loan portfolio performance.



In response, BAMC remained steadfast in prioritizing responsible financial management. Our management team placed a sharp focus on asset quality and recovery-led strategies, reinforcing our credit monitoring frameworks to ensure that our portfolio remains sound, robust, and well-managed.

Despite these headwinds, BAMC continued to strengthen its institutional foundation and achieve meaningful milestones. By year-end, our loan portfolio grew by **44.5%**, increasing from USD 9 million to USD 13 million – a powerful testament to our team's dedication and our customers' continued trust. Furthermore, we increased our paid-in capital from USD 15 million to USD 17.5 million, clearly demonstrating our shareholders' unwavering confidence in BAMC's long-term vision and resilience.

While our established Auto Loan product continued to reliably serve market needs, we are actively exploring the launch of an innovative pre-departure financing solution tentatively named the "Bridge Loan". Designed to support Cambodian nationals preparing to work or study in Korea, this product will offer flexible post-arrival repayment and refinancing options. In parallel, BAMC upheld the highest standards of integrity and governance by comprehensively upgrading our Anti-Money Laundering and Combating the Financing of Terrorism (AML/CFT) framework, ensuring full alignment with the National Bank of Cambodia (NBC) regulations and international best practices.

I would like to express my deepest gratitude to our employees for their exceptional professionalism and perseverance during a demanding year. I am equally grateful to our shareholders, clients, regulators, and partners for your enduring patience and trust. As we look ahead to 2026, we do so with cautious optimism, a clear sense of purpose, and a firm resolve to rebuild, grow, and continue contributing meaningfully to Cambodia's sustainable economic development.

KWON HYEOK MIN
Chairman
BAMC Finance Plc.

2. Chief Executive Officer's Message



Navigating Challenges, Building Strength – The Year 2025!

Looking back on 2025, it was a year in which BAMC FINANCE PLC. truly demonstrated its profound resilience and unwavering determination. As we all experienced, the past year presented a highly complex operating environment, with regional geopolitical tensions and broader global economic uncertainties prompting both businesses and individuals to adopt an exceptionally cautious and conservative approach to financial decisions. Despite these pronounced market headwinds and operational constraints, our dedicated team worked tirelessly around the clock to preserve the hard-earned trust of our customers and safeguard the asset quality of our portfolio.

Rather than pursuing aggressive expansion during these times of uncertainty, the BAMC team capitalized on these challenges to fundamentally strengthen our internal operational frameworks. We placed sharp, strategic emphasis on asset quality and recovery-focused management, implementing proactive risk management practices across all levels. This disciplined approach allowed us to tightly control and maintain a highly sound and stable loan portfolio amidst volatile market conditions.

Through this rigorous risk management, we are proud to have achieved remarkable financial milestones. By year-end, our total loan portfolio grew by **44.5%**, rising from USD 9 million to USD 13 million. To further secure our path toward sustainable long-term growth, our paid-in capital was substantially strengthened from USD 15 million to USD 17.5 million, significantly bolstering our financial stability. These achievements are a direct result of our shareholders' absolute confidence in BAMC's potential and the exceptional dedication of our team, who consistently went above and beyond their duties.

Beyond our financial performance, we remain deeply committed to the pillars of transparent governance and rigorous compliance, which form the bedrock of any trusted financial institution. Notably, we comprehensively upgraded and fortified our **Anti-Money Laundering and Combating the Financing of Terrorism (AML/CFT) framework** to ensure absolute alignment with the

stringent regulatory guidelines of the National Bank of Cambodia (NBC) and international best practices. By overhauling our internal control systems and expanding professional compliance training for our employees, we have significantly enhanced our risk screening and monitoring mechanisms. This ensures that BAMC remains one of the safest, most transparent, and secure financial platforms in the industry.

In parallel, BAMC continued to focus on enhancing the competitiveness of our financial products and services to adapt to rapidly evolving market trends. While our established Auto Loan product served as a reliable anchor by consistently meeting market demands, we are actively preparing for the successful launch of an innovative pre-departure financing solution in 2026, tentatively named the "Bridge Loan." This new initiative is designed to open up transformative opportunities for Cambodian nationals preparing to work or study in Korea, while simultaneously serving as a key driver for BAMC's next phase of growth.

To my beloved BAMC family and all our esteemed partners, we will continue to stand strong against market shifting and grow as the most trusted financial institution that our customers always turn to first. We remain firmly committed to ensuring that the financial value we create translates into a meaningful, lasting contribution to Cambodia's sustainable economic development.

Reaffirming our shared commitment through the words that inspire us every day, let us move forward together toward a bright future **“BAMC FOR THE BEST. 우리는 할 수 있다. ពួកយើងអាចធ្វើបាន!”**

Thank you for your enduring support and partnership.

Mr. YOON JONG LYOL
Chief Executive Officer
BAMC Finance Plc.

3. Institutional Background



3.1 Institution History

BAMC Finance Plc. (“BAMC”) has been changed name from TACA Microfinance Plc., which has established as a Public Limited Company (PLC), holding Certificate of Incorporation No. MOC-20937940 from the Ministry of Commerce with Company Number: 00008347 as Commercial Registered on 29 July, 2014. The institution received Microfinance License under the new name of BAMC FINANCE PLC. from the National Bank of Cambodia No. M.F-45 on 23 August 2019.

The Principal Activity of BAMC is to provide sustainable micro-finance services to small and medium enterprises, and low-income families in the Kingdom of Cambodia. There have been no significant changes in the nature of these activities during the financial year.

The Business Activity is expanding its financial services to Capital City, Provinces, and Districts to make it easier for customers who need loans to support Families’ Economics, Businesses’ Survivals, Personal Investments, and Short-Term Emergencies in the Kingdom of Cambodia.

3.2 Vision

“To be the best bankers for the families in Kingdom of Cambodia”

3.3 Mission

“Making prosperity for the best for our community”


3.4 BAMC Core Value

- Best Service : We are always beyond our customer expectation
- Approachable : We are always with our customers
- Morality : We always respect our customers
- Customer Centric : We always serve our customers by heart

3.5 BAMC Slogan

BAMC FOR THE BEST. 우리는 할 수 있다. ពួកយើងអាចធ្វើបាន!

3.6 Organization Chart



3.7 Corporate Governance

3.7.1 Shareholder Information

BAMC is currently owned by 2 shareholders, which are a Legal Entity and an individual. During the year 2025, BAMC FINANCE Plc has increased its registered share capital from US\$15,000,000 to US\$17,500,000 which was approved by National Bank of Cambodia and other relevant government bodies.

The following are the Shareholders of BAMC:

No.	Shareholder Name	Percentage of Shares (%)
1	DEUTSCH FINANCIAL Co., Ltd.	99.56%
2	Mr. KWON HYEOK MIN	0.44 %

3.7.2 Board of Directors Information



Mr. KWON HYEOK MIN **Chairman of Board**

(Appointed on 27 September 2024)

Nationality: Korean

Mr. KWON graduated with the B.A Economics from university of Illinois-Urbana-Champaign, USA, in 2011. He has years of professional experience in financial and non-financial industry both in Asia, Europe, and America. He used to work for Samsung C&T Corporation Trading & Investment Group, Textile Part, PIC of South America. Currently, he has hold many key positions such as President and CEO of Deutsch Motors Co., Ltd; Inside Director Deutsch Auto Co., Ltd and British Auto Co., Ltd; Non-Executive Director of Charancha Co., Ltd and Deutsch Financial Co., Ltd; CEO and Representative Director Bayern Auto Co., Ltd, Italia Automobile Co., Ltd and Britannia Auto Co., Ltd.

Mr. YOON JONG LYOL
Director and CEO

(Appointed on 14 July 2025)

Nationality: Korean

Mr. YOON is holding a master's degree of Law Administration and Finance. He has more than 28 years of professional experience in the finance & Accounting field.



Mr. SONG JUN YONG
Independent Director

(Appointed on 03 June 2024)

Nationality: Korean

Mr. SONG is holding a bachelor's degree of Business Administration at Seoul National University and he is a lawyer at YOSOO LAWFIRM as well. He has more than 22 years of professional experience working in law firm and audit field, for local company in Korea.



Mr. KANG DONG HYUN
Director and Chief Executive Officer
(Resigned on 30 June 2025)

3.7.3 Committee

Audit Committee

Audit Committee has been established to provide independent oversight of the BAMC's financial reporting and internal control system and ensure checks and balances within the institution.

The Audit Committee for the year ended 2025 consists of 3 members as below:

No.	Name	Role
1	Mr. SONG JUN YONG	Chair of Committee
2	Mr. KWON HYEOK MIN	Member
3	Mr. YOON JONG LYOL	Member

Risk Committee

Risk Committee has been established to provide independent oversight of risk-related matters impacting the BAMC including risk governance, internal control system and culture related matters.

The Risk Committee for the year ended 2025 consists of 4 members as below:

No.	Name	Role
1	Mr. SONG JUN YONG	Chair of Committee
2	Mr. KWON HYEOK MIN	Member
3	Mr. YOON JONG LYOL	Member
4.	Mr. JANG YOUNG JU	Member

3.7.4 Senior Management

No.	Name	Role
1	Mr. YOON JONG LYOL	Chief Executive Officer
2	Mr. KIM JAE HYUNG	Chief Marketing Officer
3	Mr. JANG YOUNG JU	Chief Operation Officer

4. Operational Results



4.1 Business Operation and Financial Highlight

4.1.1 Business Operation and Branch Network

BAMC continued to strengthen its market position in 2025 in line of with its Goals, Vision, Mission and Core Values through efficient, prudent, and responsible operations, The Institution remains committed to sustainable profitability by promoting Customer Protection and Customer Centric values, the Ethical Code of Conduct, Professionalism, Corporate Governance, effective Internal Control and Compliance with Laws and Regulations of Kingdom of Cambodia.

BAMC currently maintains the following operating offices:

1. Head Office

- Head Address: Building No 106 Street 271, Phum Sansam Kosal5, Sangkat Boeng Tumpun 1, Khan Mean Chey, Phnom Penh.
- Tel: (+855) 23 911 000

2. Saen Sokh Branch

- Branch Address: No.73, Street 1962, Phum Cheang Tong, Sangkat Krang Thnong, Khan Saensokh, Phnom Penh.
- Tel: (+855) 23 911 005

3. Mean Chey Branch

- Branch Address: Building No 106 Street 271, Phum Sansam Kosal5, Sangkat Boeng Tumpun 1, Khan Mean Chey, Phnom Penh.
- Tel: (+855) 23 911 007

- Business Hours: Monday – Friday (8:00 AM - 5:00 PM)

Driven by its continued commitment to sustainable growth and prudent business expansion, BAMC Finance Plc. continued to strengthen its lending activities during 2025. As a result, the Institution recorded growth in its loan portfolio to customers compared to 2024, as presented below:

A. By Currency

	31 December 2025		31 December 2024	
	US\$	KHR'000	US\$	KHR'000
US Dollar	11,866,850	47,621,669	8,526,725	34,320,068
Khmer Riel	<u>1,512,341</u>	<u>6,069,024</u>	<u>1,421,257</u>	<u>5,720,560</u>
	<u>13,379,191</u>	<u>53,690,693</u>	<u>9,947,982</u>	<u>40,040,628</u>

B. By economic sector:

Household/family	9,282,583	37,251,006	1,679,588	6,760,342
Services	2,963,670	11,893,208	3,082,074	12,405,348
Trade and commerce	716,785	2,876,458	4,077,223	16,410,823
Agriculture	261,840	1,050,764	-	-
Construction	98,311	394,522	18,531	74,587
Transportation	8,596	34,496	950	3,824
Others	<u>47,406</u>	<u>190,239</u>	<u>1,089,616</u>	<u>4,385,704</u>
	<u>13,379,191</u>	<u>53,690,693</u>	<u>9,947,982</u>	<u>40,040,628</u>

C. By relationship:

External customers	13,164,322	52,828,424	9,660,106	38,881,927
Staff loans	214,869	862,269	287,876	1,158,701
	<u>13,379,191</u>	<u>53,690,693</u>	<u>9,947,982</u>	<u>40,040,628</u>

4.1.2 Financial Performance Highlight

2025 Key Performance



* Growth rate of 2025 vs 2024 Financial Performance

** Cost to Income Ratio = Total Operating Expenses / Total Revenues

Liquidity Coverage Ratio



BAMC demonstrated vigilance by maintaining a robust Liquidity Coverage Ratio of 296% for 2025, significantly exceeding the regulatory requirement of 100% and showing an improvement from the 2024 ratio of 288%.

Balance Sheet



Income Statement

Financial Performance (US\$.000)	2025	2024	Movement%
Net interest income	1,234	956	29.00%
Other operating income	319	337	-5.34%
Operating expense	(1,798)	(2,047)	-12.18%
Profit before impairment	(214)	28	-852.83%
Profit before income tax	(459)	(726)	-841.34%
Income tax expense	(253)	(178)	42.57%
Net profit for the year	(712)	(903)	-21.15%

↑ \$277K (+)29%

Net interest income increased by \$277K (+) 29% by loan disbursement growth.

↓ \$(-) 17K (-) 5.34%

Other Operating Income declined by \$(-)17K (-)5.34%, mainly from the income gap of foreign exchange, loan fees, and other fee.

↓ \$(-) 249K (-) 12.18%

Operating Expenses saw a modest decrease of \$(-)249K (-) 12.18% for 2025 as a result of ongoing efforts to reduce cost of SG&A.

↑ \$(-) 712K (-) 21.15%

Net Profit \$(-)712K (-)21.15% for 2025 compared to the previous year \$(-)903K decreased driven by stronger revenue performance and cost management.

4.1.3 Business Partnership

Memorandum of Understanding with RMA (Cambodia) Plc.

BAMC Finance Plc. signed a Memorandum of Understanding with RMA (Cambodia) Plc. to strengthen collaboration in providing accessible and efficient financing solutions for Cambodia's automotive market. This strategic collaboration supports BAMC Finance Plc.'s objective of expanding its market reach, strengthening business partnerships, and delivering customer-centric financial solutions.



Memorandum of Understanding with MITSU (CAMBODIA) CO., LTD.

BAMC Finance Plc. signed a Memorandum of Understanding (MoU) with MITSU (Cambodia) Co., Ltd. to strengthen collaboration in providing accessible and efficient vehicle financing solutions in Cambodia. This strategic collaboration supports BAMC Finance Plc.'s commitment to expanding its business network, strengthening industry partnerships, and delivering innovative financial solutions to meet evolving customer needs.



Memorandum of Understanding with Asia Real Estate (Cambodia) Co., Ltd.

BAMC Finance PLC. and Asia Real Estate (Cambodia) Co., Ltd. signed a Memorandum of Understanding (MoU) to strengthen collaboration in delivering integrated real estate and financial solutions, expand market opportunities, and jointly contribute to the sustainable growth of Cambodia's real estate and financial investment sectors.



4.2 Financial Service & Products

Financial Products:

1. Business Loan
2. Housing Loan
3. Inventory Loan
4. Car Loan
5. Unsecured Loan

Product Currency:

1. Khmer Riel (KHR)
2. United State Dollar (USD)

4.3 Human Resource Governance

4.3.1 Employee Information

As of December 2025, BAMC employed a total of 56 staff members across its head office and branches, including 3 Korean management personnel.

4.3.2 Employee Benefits

BAMC provides short-term employee benefits including salaries, wages, NSSF contributions, seniority payments, annual leave, sick leave, bonuses, incentives, allowances, and other non-cash benefits in accordance with Cambodian Labour Law and the Company's policies. These benefits are recognized as expenses in the period in which employees render services and are measured on a non-discounted basis.

Employee benefits include annual leave, seniority indemnity, NSSF insurance, staff training support, marriage allowance, funeral support, baby birth allowance, fuel allowance for eligible frontline employees, annual staff dinner and employee engagement activities, annual salary increments, Khmer New Year and Pchum Ben bonuses, sales and collection incentives, and business trip allowances.

Annual leave and seniority payments are recognized as employees render services that increase their entitlement. Sick leave is recognized when incurred and is non-accumulative. Other allowances, incentives, and bonuses are recognized when BAMC has a present obligation, and the amount can be reliably estimated.

4.3.3 Employee Development

In 2025, BAMC continued to strengthen employee development through various training and capacity-building programs for both existing and new employees. These initiatives were designed to enhance professional knowledge, technical skills, work performance, and leadership capabilities in alignment with BAMC's vision, mission, core values, and strategic objectives.

BAMC conducted regular internal training programs for employees from the Head Office and branch offices, led by experienced representatives from specialized departments who shared practical knowledge and operational experience. The programs focused on improving teamwork, communication, responsibility, and overall professional competencies.

In addition, BAMC supported employees' participation in external training courses and invited professional trainers and industry experts to provide specialized training programs. Through continuous learning and development, BAMC remains committed to building a capable, professional, and future-ready workforce to support sustainable organizational growth.



4.3.4 Position Level and Motivation

BAMC has undergone numerous reforms in each of its 11 levels and positions, from junior staff to senior management, accompanied by financial incentives, material and non-financial incentives, including promotions, appointments, acting roles, awards, letters of commendation or commendation to employees who have achieved excellent performance and other benefits offered by the President. The Company's executives and employees at all levels have worked hard, competed, fulfilled and achieved the best results beyond the plan in the established business operation campaign.

At the same time, a variety of financial incentives have been developed to provide staff at all levels, all of which are enshrined in the new policies and procedures of the institution, which have been approved by the Board of Directors.



4.3.5 Corporate Social Responsibility

In 2025, BAMC continued to demonstrate its commitment to Corporate Social Responsibility (CSR) by actively participating in social and humanitarian activities that support communities and promote social well-being.

During the year, BAMC employees participated in voluntary blood donation activities to contribute to saving lives and supporting public healthcare initiatives. BAMC also provided support and assistance related to the Thailand–Cambodia border conflict as part of its commitment to humanitarian and community support efforts.

In addition, BAMC provided support to the Cambodia Microfinance Association (CMA) through participation and contribution in activities that promote the development and sustainability of the financial sector and community welfare.

BAMC also encouraged employees to engage in charitable and social contribution activities that strengthen solidarity, compassion, and social responsibility within the organization and the wider community. BAMC remains committed to creating positive social impact and contributing to sustainable

community development alongside its business growth.



5. Audited Financial Statement

CORPORATE INFORMATION

Company	BAMC Finance Plc.	
Registration No	00008347	
Registered office	Building No. 106, Street No. 271, Phum <u>Sansam Kosal</u> 5 Sangkat Boeung <u>Tumpun</u> 1, Khan Meanchey, Phnom Penh Kingdom of Cambodia	
Shareholders	Deutsch Financial Co., Ltd. Mr. Kwon Hyeok Min	
Board of Directors	Mr. Kwon Hyeok Min	Chairman
	Mr. Yoon Jong Lyol	Director and Chief Executive Officer (Appointed on 15 July 2025)
	Mr. Song Jun Yong	Independent Director
	Mr. Kang Dong Hyun	Director and Chief Executive Officer (Resigned on 30 June 2025)
Principal bankers	National Bank of Cambodia Advanced Bank of Asia Limited. <u>Aceda</u> Bank Plc. <u>Sathapana</u> Bank Plc. Shinhan Bank (Cambodia) Plc. Wing Bank (Cambodia) Plc. Asia-Pacific Development Bank Plc.	
Auditors	KPMG Cambodia Ltd	

Report of the Board of Directors

The Board of Directors (the “Board” or “Directors”) hereby submit their report together with the audited financial statements of BAMC Finance Plc. (“the Company”) for the year ended 31 December 2025 (the “financial year” or “year”).

Principal activities

The principal business activities of BAMC are to provide sub-sustainable micro-finance services to small and medium

enterprises, and low-income families in the Kingdom of Cambodia. There have been no significant changes in principle activities during the financial year.

Financial results

The financial results of BAMC was as follows:

	2025		2024	
	US\$	KHR'000 (Note 5)	US\$	KHR'000 (Note 5)
Loss before income tax	(458,922)	(1,840,735)	(725,625)	(2,954,020)
Income tax expense	(253,311)	(1,016,030)	(177,672)	(723,303)
Net loss for the year	(712,233)	(2,856,765)	(903,297)	(3,677,323)

Dividends

No dividend was declared or paid and the Directors do not recommend any dividend to be paid during the financial year.

Share capital

On 15 August 2025, the Company obtained the approval from the NBC to increase its share capital from US\$15,000,000 to US\$17,500,000. The amendment to the Memorandum and Articles of Association (“M&AA”) was endorsed by the Ministry of Commerce on 13 October 2025.

Refer to Note 16 for the detailed Company’s share capital and shareholding structure.

Reserves and provisions

There were no material transfers to or from reserves and provisions during the financial year other than amount as disclosed in the financial statements.

Bad and doubtful debts

Before the financial statements of Company were prepared, Directors took reasonable steps to ascertain that action has been taken in relation to the write off of bad debts and the making of allowance for doubtful debts, and satisfied themselves that there were no known bad debts and that allowance need not be made for doubtful debts.

At the date of this report, the Directors are not aware of any circumstances which would render it necessary to write off bad debts or to make allowance for doubtful debts in the financial statements of the Company, inadequate to any material extent.

Current assets

Before the financial statements of Company were prepared, the Directors took reasonable steps to ensure that any current assets which were unlikely to be realised in the ordinary course of business At their value as shown in the accounting records of Company have been written down to an amount which they might be expected to realise.

At the date of this report, the Directors are not aware of any circumstances that have arisen the value attributed to the current assets in the financial statements of Company misleading.

Valuation methods

At the date of this report, the Directors are not aware of any circumstances that have arisen which would render adherence to the existing methods of valuation of assets and liabilities in the financial statements of BAMC misleading or inappropriate.

Contingent liabilities

At the date of this report, there does not exist:

- (i) Any charge on the assets of Company which has arisen since the end of the financial year which secures the liabilities of any other person, or
- (ii) Any contingent liability in respect of Company that has arisen since the end of the financial year other than in the ordinary course of its business operations.

No contingent or other liability of Company has become enforceable, or is likely to become enforceable, within the period of 12 months after the end of the financial year which, in the opinion of the Directors, will or may substantially affect the liability of Company to meet its obligations when they fall due.

Changes of circumstances

At the date of this report, the Directors are not aware of any circumstances not otherwise dealt with in the report or in the financial statements of the Company, which would render any amount stated in the financial statements as misleading.

Items of an unusual nature

The results of the operations of Company for the financial year were not, in the opinion of the Directors, materially affected by any items, transactions or event of material and unusual nature.

There has not arisen in the interval between the end of the financial year and the date of this report any item, transaction or event of material and unusual nature likely, in the opinion of the Directors, to effect substantially the results of the operations of Company for the financial year in which this report is made.

Events since the reporting date

At the date of this report, except as disclosed in the financial statements, there have been no significant events occurring after the reporting date which would require adjustments or disclosures to be made in the financial statements.

The Board of Directors

The members of the Board of Directors holding the office during the year and at the date of this report are:

Mr. Kwon Hyeok Min	Chairman
Mr. Yoon Jong Lyol	Director and Chief Executive Officer (Appointed on 15 July 2025)
Mr. Song Jun Yong	Independent Director
Mr. Kang Dong Hyun	Director and Chief Executive Officer (Resigned on 30 June 2025)

Directors' interests

The Director who held office and had interests in shares of the Company at the end of the financial year.

Directors' benefits

During and at the end of the financial year, no arrangement subsisted to which the Company is a party with the object of enabling Directors of the Company to acquire benefits by means of acquisition of shares in or debentures of the Company of the previous financial year, no Directors of the Company have received or become entitled to receive benefit (other than benefit included in the aggregate amount of emoluments received or due and receivable by Directors) by reason of a contract made by the Company with the Directors or firm of which the Director is member, or a Company in which the Directors has a substantial financial interest, other than as disclosed in the financial statements.

Directors' responsibility in respect of financial statements

The Board of Directors is responsible for ascertaining that the financial statements are presented fairly, in all material respects, the financial position of the Company as at 31 December 2025, and of its financial performance and its cash flows for the year then ended in accordance with Cambodian International Financial Reporting Standards for Small and Medium-sized Entities ("CIFRS for SMEs").

In preparing those financial statements, the Board of Directors is required to:

- (i) adopt appropriate accounting policies which are supported by reasonable and prudent judgments and estimates and then apply them consistently;
- (ii) comply with CIFRS for SMEs, if there have been any departures in the interest of true and fair presentation, ensure that these have been appropriately disclosed, explained and quantified in the financial statements;
- (iii) oversee the Company's financial reporting process and maintain adequate accounting records and effective system of internal control;
- (iv) assess the Company's ability to continue as a going concern, disclosing, as applicable, matters related to going concern and using the going concern basis of accounting unless management either intends to liquidate company or to cease operations, or has no realistic alternative but to do so; and
- (v) effectively control and direct company in all material decisions affecting the operations and performance and ascertain that such has been properly reflected in the financial statements.

The Board of Directors confirms that they have complied with the above requirements in preparing the financial statements.

Approval of the financial statements

The Board of Directors hereby approve the accompanying financial statements as set out on pages 8 to 47 which present fairly, in all material respects, the financial position of BAMC Finance Plc. as at 31 December 2025, and its financial performance and its cash flows for the year then ended, in accordance with CIFRS for SMEs.

Signed in accordance with a resolution of the Board of Directors.

Mr. YOON JONG LYOL

Director and Chief Executive Officer

Mr. JANG YOUNG JU

Director and Chief Operating Officer

Phnom Penh, Kingdom of Cambodia

31 March 2026

REPORT OF THE INDEPENDENT AUDITORS

TO THE SHAREHOLDERS OF BAMC FINANCE PLC

Opinion

We have audited the financial statements of BAMC Finance Plc. (“the Company”), which comprise the statement of financial position as at 31 December 2025, the statements of comprehensive income, changes in equity and cash flows for the year then ended, and notes, comprising significant accounting policies and other explanatory information as set out on pages 8 to 47 (hereafter referred to as the “financial statements”).

In our opinion, the accompanying financial statements present fairly, in all material respects, the financial position of Company as of 31 December 2025, and its financial performance and its cash flows for the year then ended in accordance with Cambodian International Financial Reporting Standard for Small and Medium-sized Entities (“CIFRS for SMEs”).

Basis for Opinion

We conducted our audit in accordance with Cambodian International Standards on Auditing (“CISAs”). Our responsibilities under those Standards are further described in the Auditors’ Responsibilities for the Audit of the Financial Statements section of our report. We are independent of Company in accordance with the ethical requirements that are relevant to our audit of the financial statements in Cambodia, and we have fulfilled our other ethical responsibilities in accordance with these requirements. We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our qualified opinion.

Other Matter

The financial statements of Company as at and for the year ended 31 December 2024 were audited by another auditor who expressed an unmodified opinion on those financial statements on 31 March 2025

Other Information

Management is responsible for the other information. The other information obtained at the date of this auditor’s report is the information included in the Report of the Board of Directors as set out on pages 1 to 4, and the annual report, which is expected to be made available to us after that date.

Our opinion on the financial statements does not cover the other information and we do not express any form of assurance conclusion thereon. In connection with our audit of the financial statements, our responsibility is to read the other information and, in doing so, consider whether the other information is materially inconsistent with the financial statements or our knowledge obtained in the audit, or otherwise appears to be materially misstated. If, based on the work we have performed on the other information obtained prior to the date of this auditor’s report, we conclude that there is a material misstatement of this other information, we are required to report that fact. We have nothing to report in this regard.

Responsibilities of Management and Those Charged with Governance for the Financial statements.

Management is responsible for the preparation of the financial statements in accordance with the financial reporting framework, and for such internal control as management determines is necessary to enable the preparation of financial statements that are free from material misstatement, whether due to fraud or error.

In preparing the financial statements, management is responsible for assessing the Company's ability to continue as a going concern, disclosing, as applicable, matters related to going concern and using the going concern basis of accounting unless management either intends to liquidate Company or to cease operations, or has no realistic alternative but to do so. Those charged with governance are responsible for overseeing the Company's financial reporting process

Auditors' Responsibilities for the Audit of the Financial statements

Our objectives are to obtain reasonable assurance about whether the financial statements as a whole are free from material misstatement, whether due to fraud or error, and to issue an auditors' report that includes our opinion. Reasonable assurance is a high level of assurance but is not a guarantee that an audit conducted in accordance with CISAs will always detect a material misstatement when it exists. Misstatements can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decisions of users taken on the basis of these financial statements.

As part of an audit in accordance with CISAs, we exercise professional judgment and maintain professional scepticism throughout the audit. We also:

- Identify and assess the risks of material misstatement of the financial statements, whether due to fraud or error, design and perform audit procedures responsive to those risks, and obtain audit evidence that is sufficient and appropriate to provide a basis for our opinion. The risk of not detecting a material misstatement resulting from fraud is higher than for one resulting from error, as fraud may involve collusion, forgery, intentional omissions, misrepresentations, or the override of internal control.
- Obtain an understanding of internal control relevant to the audit in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness of the Company's internal control.
- Evaluate the appropriateness of accounting policies used and the reasonableness of accounting estimates and related disclosures made by management.
- Conclude on the appropriateness of management's use of the going concern basis of accounting and, based on the audit evidence obtained, whether a material uncertainty exists related to events or conditions that may cast significant doubt on the Company's ability to continue as a going concern. If we conclude that a material uncertainty exists, we are required to draw attention in our auditors' report to the related disclosures in the financial statements or, if such disclosures are inadequate, to modify our opinion. Our conclusions are based on the audit evidence obtained up to the date of our auditors' report. However, future events or conditions may cause Company to cease to continue as a going concern.
- Evaluate the overall presentation, structure and content of the financial statements, including the disclosures, and whether the financial statements represent the underlying transactions and events in a manner that achieves fair presentation

We communicate with those charged with governance regarding, among other matters, the planned scope and timing of the audit and significant audit findings, including any significant deficiencies in internal control that we identify during our audit.

For KPMG Cambodia Ltd



Guek Teav
Partner

Phnom Penh, Kingdom of Cambodia

31 March 2026

STATEMENT OF FINANCIAL POSITION

AS AT 31 DECEMBER 2025

		31 December 2025		31 December 2024	
	Note	US\$	KHR'000 (Note 5)	US\$	KHR'000 (Note 5)
ASSETS					
Cash on hand	6	5,701	22,878	18,703	75,280
Balances with the National Bank of Cambodia	7	881,052	3,535,662	755,777	3,042,002
Balances with banks and financial institutions	8	475,769	1,909,261	1,942,784	7,819,706
Loans to customers	9	13,012,073	52,217,449	9,639,649	38,799,587
Other receivables	10	194,032	778,650	266,439	1,072,417
Property and equipment	11	1,010,908	4,056,774	1,142,412	4,598,208
Intangible assets	12	49,216	197,504	19,423	78,178
Total assets		15,628,751	62,718,178	13,785,187	55,485,378
LIABILITIES AND EQUITY					
Liabilities					
Other payables	13	166,947	669,959	124,523	501,207
Borrowings	14	232,861	934,471	472,374	1,901,305
Minimum tax liability	15(c)	1,272	5,105	1,697	6,830
Deferred tax liabilities	15(d)	393,486	1,579,059	140,175	564,204
Total liabilities		794,566	3,188,594	738,769	2,973,546
Equity					
Share capital	16(a)	17,500,000	70,000,000	15,000,000	60,000,000
Capital contribution	16(b)	60,861	243,444	60,861	243,444
Regulatory reserves	17	1,598,249	6,481,671	1,175,595	4,786,406
Accumulated losses		(4,324,925)	(17,573,396)	(3,190,038)	(13,021,366)
Currency translation reserves		-	377,865	-	503,348
Total equity		14,834,185	59,529,584	13,046,418	52,511,832
Total liabilities and equity		15,628,751	62,718,178	13,785,187	55,485,378

STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME

FOR THE YEAR ENDED 31 DECEMBER 2025

		2025		2024	
	Note	US\$	KHR'000 (Note 5)	US\$	KHR'000 (Note 5)
Interest income	18	1,255,437	5,035,558	995,642	4,053,259
Interest expense		(21,570)	(86,517)	(39,190)	(159,542)
Net interest income		1,233,867	4,949,041	956,452	3,893,717
Other operating income		318,555	1,277,724	336,524	1,369,989
Total operating income		1,552,422	6,226,765	1,292,976	5,263,706
Depreciation and amortisation		(163,424)	(655,493)	(180,305)	(734,022)
Operating and administrative expenses	19	(1,619,862)	(6,497,266)	(1,854,882)	(7,551,225)
Impairment losses on loans to customers	9	(213,683)	(857,083)	28,384	115,551
Minimum tax expense	15(b)	(14,375)	(57,658)	(11,798)	(48,030)
Loss before income tax		(458,922)	(1,840,735)	(725,625)	(2,954,020)
Income tax expense	15(b)	(253,311)	(1,016,030)	(177,672)	(723,303)
Net loss for the year		(712,233)	(2,856,765)	(903,297)	(3,677,323)
Other comprehensive loss					
Currency translation differences		-	(125,483)	-	(242,931)
Total comprehensive loss for the year		(712,233)	(2,982,248)	(903,297)	(3,920,254)

STATEMENT OF CHANGES IN EQUITY

FOR THE YEAR ENDED 31 DECEMBER 2025

	Share capital		Capital contribution		Regulatory reserves		Accumulated losses		Currency translation reserves		Total	
	US\$	KHR'000 (Note 5)	US\$	KHR'000 (Note 5)	US\$	KHR'000 (Note 5)	US\$	KHR'000 (Note 5)	US\$	KHR'000 (Note 5)	US\$	KHR'000 (Note 5)
At 1 January 2025	15,000,000	60,000,000	60,861	243,444	1,175,595	4,786,406	(3,190,038)	(13,021,366)	-	503,348	13,046,418	52,511,832
Transactions with shareholders:												
Issuance of share capital (Note 16)	2,500,000	10,000,000	-	-	-	-	-	-	-	-	2,500,000	10,000,000
Transferred from accumulated losses to regulatory reserves (Note 17)	-	-	-	-	422,654	1,695,265	(422,654)	(1,695,265)	-	-	-	-
	17,500,000	70,000,000	60,861	243,444	1,598,249	6,481,671	(3,612,692)	(14,716,631)	-	503,348	15,546,418	62,511,832
Total comprehensive loss:												
Net loss for the year	-	-	-	-	-	-	(712,233)	(2,856,765)	-	-	(712,233)	(2,856,765)
Other comprehensive loss												
Currency translation differences	-	-	-	-	-	-	-	-	-	(125,483)	-	(125,483)
	-	-	-	-	-	-	(712,233)	(2,856,765)	-	(125,483)	(712,233)	(2,982,248)
At 31 December 2025	17,500,000	70,000,000	60,861	243,444	1,598,249	6,481,671	(4,324,925)	(17,573,396)	-	377,865	14,834,185	59,529,584
At 1 January 2024	8,500,000	34,000,000	60,861	248,617	13,582	55,851	(1,124,728)	(4,613,488)	-	741,106	7,449,715	30,432,086
Transactions with shareholders:												
Issuance of share capital (Note 16)	6,500,000	26,000,000	-	-	-	-	-	-	-	-	6,500,000	26,000,000
Transferred from accumulated losses to regulatory reserves (Note 17)	-	-	-	-	1,162,013	4,730,555	(1,162,013)	(4,730,555)	-	-	-	-
	15,000,000	60,000,000	60,861	248,617	1,175,595	4,786,406	(2,286,741)	(9,344,043)	-	741,106	13,949,715	56,432,086
Total comprehensive loss:												
Net loss for the year	-	-	-	-	-	-	(903,297)	(3,677,323)	-	-	(903,297)	(3,677,323)
Other comprehensive loss												
Currency translation differences	-	-	-	(5,173)	-	-	-	-	-	(237,758)	-	(242,931)
	-	-	-	(5,173)	-	-	(903,297)	(3,677,323)	-	(237,758)	(903,297)	(3,920,254)
At 31 December 2024	15,000,000	60,000,000	60,861	243,444	1,175,595	4,786,406	(3,190,038)	(13,021,366)	-	503,348	13,046,418	52,511,832

STATEMENT OF CASH FLOWS

FOR THE YEAR ENDED 31 DECEMBER 2025

	Note	2025		2024	
		US\$	KHR'000 (Note 5)	US\$	KHR'000 (Note 5)
Cash flows from operating activities					
Net loss for the year		(712,233)	(2,856,765)	(903,297)	(3,677,323)
<i>Adjustments for:</i>					
Impairment losses on loans to customers	9	213,683	857,083	(28,384)	(115,551)
Depreciation and amortisation	11&12	163,424	655,493	180,305	734,022
Interest expense	14	21,570	86,517	39,190	159,542
Minimum tax expense	15(b)	14,375	57,658	11,798	48,030
Gain on disposals of property and equipment		(15,732)	(63,101)	(200)	(814)
Income tax expense	15(b)	253,311	1,016,030	177,672	723,303
		(61,602)	(247,085)	(522,916)	(2,128,791)
<i>Changes in:</i>					
Loans to customers		(3,586,107)	(14,383,875)	(5,385,035)	(21,922,477)
Other receivables		72,407	290,424	241,206	981,950
Other payables		42,424	170,163	99,254	404,063
Cash used in operations		(3,532,878)	(14,170,373)	(5,567,491)	(22,665,255)
Interest paid		(36,083)	(144,729)	(295,673)	(1,203,685)
Minimum tax paid		(14,800)	(59,363)	(10,101)	(41,121)
Net cash used in operating activities		(3,583,761)	(14,374,465)	(5,873,265)	(23,910,061)
Cash flows from investing activities					
Purchases of property and equipment		(33,653)	(134,982)	(1,127,284)	(4,589,173)
Purchases of intangible assets		(33,354)	(133,783)	(19,503)	(79,397)
Capital guarantee		(125,000)	(501,375)	(325,000)	(1,323,075)
Proceeds from disposals of property and equipment		21,026	84,335	200	814
Net cash used in investing activities		(170,981)	(685,805)	(1,471,587)	(5,990,831)

STATEMENT OF CASH FLOWS

(CONTINUED)

FOR THE YEAR ENDED 31 DECEMBER 2025

		2025		2024	
	Note	US\$	KHR'000 (Note 5)	US\$	KHR'000 (Note 5)
Cash flows from financing activities					
Proceeds from issue of share capital	16	2,500,000	10,000,000	6,500,000	26,461,500
Proceed from borrowings	14	300,000	1,203,300	-	-
Repayment of borrowings	14	(525,000)	(2,105,775)	(638,916)	(2,601,027)
Net cash generated from financing activities		<u>2,275,000</u>	<u>9,097,525</u>	<u>5,861,084</u>	<u>23,860,473</u>
Net decrease in cash and cash equivalents		(1,479,742)	(5,962,745)	(1,483,768)	(6,040,419)
Cash and cash equivalents at 1 January		1,967,264	7,918,238	3,451,032	14,097,466
Currency translation differences		-	933	-	(138,809)
Cash and cash equivalents at 31 December	20	<u>487,522</u>	<u>1,956,426</u>	<u>1,967,264</u>	<u>7,918,238</u>
Significant non-cash transactions from financing activities					
Proceed from borrowings	14	<u>225,000</u>	<u>902,475</u>	-	-

BAMC FINANCE PLC.



របាយការណ៍
ប្រចាំឆ្នាំ
២០២៥

មាតិកា

១. សារពីប្រធានក្រុមប្រឹក្សាភិបាល.....	1
២. សារពីអគ្គនាយកប្រតិបត្តិ.....	3
៣. សាវតាគ្រឹះស្ថាន.....	5
៣.១ ប្រវត្តិគ្រឹះស្ថាន	5
៣.២ ទស្សនៈវិស័យ	5
៣.៣ បេសកកម្ម.....	6
៣.៤ តម្លៃស្នូល បីអេមីស៊ី.....	6
៣.៥ ពាក្យស្លោក បីអេមីស៊ី.....	6
៣.៦ រចនាសម្ព័ន្ធគ្រឹះស្ថាន.....	7
៣.៧ អភិបាលកិច្ចគ្រឹះស្ថាន	8
៣.៧.១ ព័ត៌មានភាគទុនិក	8
៣.៧.២ ព័ត៌មានក្រុមប្រឹក្សាភិបាល.....	8
៣.៧.៣ គណៈកម្មការ	10
៣.៧.៤ គណៈគ្រប់គ្រងជាន់ខ្ពស់	10
៤. លទ្ធផលប្រតិបត្តិការ.....	11
៤.១ ប្រតិបត្តិការអាជីវកម្ម និង សង្ខេបលទ្ធផលហិរញ្ញវត្ថុ.....	11
៤.១.១ ប្រតិបត្តិការអាជីវកម្ម និង បណ្តាញសាខា.....	11
៤.១.២ របាយការណ៍សង្ខេបពីលទ្ធផលហិរញ្ញវត្ថុ	12
៤.១.៣ ដៃគូសហការ	14
៤.២ ផលិតផល និងសេវាកម្ម.....	16
៤.៣ អភិបាលកិច្ចធនធានមនុស្ស	16
៤.៣.១ ព័ត៌មាននិយោជិត	16
៤.៣.២ អត្ថប្រយោជន៍និយោជិត.....	16
៤.៣.៣ ការអភិវឌ្ឍបុគ្គលិក.....	16
៤.៣.៤ កម្រិតចំណាត់ថ្នាក់តួនាទី និងការលើកទឹកចិត្ត	18
៤.៣.៥ ទំនួលខុសត្រូវសង្គមរបស់គ្រឹះស្ថាន	18
៥. របាយការណ៍ហិរញ្ញវត្ថុ	21

១. សារពីប្រធានក្រុមប្រឹក្សាភិបាល

ភាគទុនិក និងភាគីពាក់ព័ន្ធជាទីគោរព!

ក្នុងនាមក្រុមប្រឹក្សាភិបាល និងក្រុមការងារទាំងអស់គ្នា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសស៊ី ហ្វាយនែន ម.ក ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំ២០២៥។ នៅពេលដែលយើងឈានចូលឆ្នាំទី ១១ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា យើងឈានចូលដោយមានភាពធន់ ការទទួលខុសត្រូវ និងការតាំងចិត្តដ៏មុតមាំសម្រាប់ដំណើរទៅមុខ។

ឆ្នាំ ២០២៥ គឺជាឆ្នាំដែលមានបញ្ហាប្រឈមខ្លាំង។ សេដ្ឋកិច្ចកម្ពុជាបានប្រឈមមុខនឹងសម្ពាធជាច្រើន ដែលបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ កត្តាខាងក្រៅទាំងនេះបានធ្វើឱ្យអាជីវកម្ម និងប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នកាន់តែខ្លាំងក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ដែលនាំឱ្យតម្រូវការឥណទាននៅក្នុងទីផ្សារមានការថមថយ។ ជាលទ្ធផល ស្ថានភាពនេះបានជះឥទ្ធិពលដល់ការអនុវត្តនិងគុណភាពនៃផលប៉ុន្តែឥណទានរបស់យើងជៀសមិនរួច។



ជាការឆ្លើយតបចំពោះបញ្ហាប្រឈមទាំងនេះ ប៊ីអេសស៊ី នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ គណៈគ្រប់គ្រងបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគុណភាពទ្រព្យសកម្ម និងយុទ្ធសាស្ត្រផ្តោតលើការស្តារបំណុល ដោយបន្តពង្រឹងក្របខ័ណ្ឌតាមដាន និងគ្រប់គ្រងឥណទាន ដើម្បីធានាថាផលប៉ុន្តែឥណទានរបស់យើងនៅតែមានគុណភាពល្អ រឹងមាំ និងស្ថិតក្រោមការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ទោះបីជាប្រឈមនឹងឧបសគ្គទាំងនេះក៏ដោយ ប៊ីអេសស៊ី នៅតែបន្តពង្រឹងមូលដ្ឋានស្ថាប័នរបស់ខ្លួន និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ គិតត្រឹមដំណាច់ឆ្នាំ ផលប៉ុន្តែឥណទានរបស់គ្រឹះស្ថានបានកើនឡើងដល់ ៤៤.៥% ពី ៩ ដល់ ១៣ លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងទំនុកចិត្តជាបន្តបន្ទាប់ពីអតិថិជនរបស់យើង។ ជាមួយគ្នានេះដែរ យើងក៏បានបង្កើនដើមទុនបន្ថែមដែល កើនឡើងពី ១៥ ដល់ ១៧.៥ លានដុល្លារអាមេរិក ដែលបង្ហាញយ៉ាងច្បាស់ពីការគាំទ្រ និងទំនុកចិត្តឥតងាកររបស់ភាគទុនិកចំពោះចក្ខុវិស័យរយៈពេលវែង និងភាពធន់រឹងមាំរបស់ ប៊ីអេសស៊ី។

ខណៈដែលផលិតផលឥណទានរថយន្ត (Auto Loan) ដែលមានស្រាប់ បន្តបំពេញតម្រូវការទីផ្សារបានយ៉ាងមានប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត គ្រឹះស្ថានក៏កំពុងសិក្សា និងរៀបចំដាក់ឱ្យដំណើរការផលិតផលហិរញ្ញប្បទានថ្មីមួយ ដែលមានឈ្មោះបណ្តោះអាសន្នថា “ឥណទានស្ពាន” (Bridge Loan)។ ឥណទានស្ពាន ត្រូវបានបង្កើតឡើងដើម្បីគាំទ្រប្រជាពលរដ្ឋកម្ពុជាដែលកំពុងត្រៀមខ្លួនទៅធ្វើការ ឬសិក្សានៅសាធារណរដ្ឋកូរ៉េ ដោយផ្តល់ជូននូវភាពបត់បែនក្នុងការសងត្រឡប់ បន្ទាប់ពីអតិថិជនបានសម្រេចដល់គោលដៅ និងជម្រើសនៃការផ្តល់បុរេហិរញ្ញប្បទាន (Refinancing) ស្របតាមស្ថានភាពជាក់

ស្តែងរបស់អតិថិជន។ ទន្ទឹមនឹងនេះ ប៊ីអេសស៊ី បានបន្តប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុតនៃសុចរិតភាព និងអភិបាលកិច្ចសាធារណៈ ដោយបានធ្វើការពង្រឹង និងធ្វើទំនើបកម្មយ៉ាងទូលំទូលាយលើក្របខ័ណ្ឌការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT)។ ការកែលម្អនេះធានាឱ្យមានការអនុលោមពេញលេញតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និងស្របតាមស្តង់ដារការអនុវត្តអន្តរជាតិ។

ខ្ញុំសូមសម្តែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបុគ្គលិកទាំងអស់របស់យើង ដែលបានបង្ហាញនូវវិជ្ជាជីវៈ ដ៏ល្អ និងការតស៊ូព្យាយាមដោយមិនរួញរា ក្នុងអំឡុងឆ្នាំដ៏លំបាកកន្លងមកនេះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះភាគទុនិក អតិថិជន អាជ្ញាធរត្រួតពិនិត្យ និងដៃគូសហការទាំងអស់ ដែលបានបន្តផ្តល់នូវការអត់ធ្មត់ ការគាំទ្រ និងទំនុកចិត្តមកលើយើងជានិច្ច។ មកដល់ឆ្នាំ ២០២៦ យើងធ្វើដំណើរទៅមុខដោយក្តីសង្ឃឹមប្រកបដោយការប្រុងប្រយ័ត្ន មានទិសដៅច្បាស់លាស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្តារ ពង្រឹង និងពង្រីកការរីកចម្រើនរបស់យើង ព្រមទាំងបន្តចូលរួមចំណែកប្រកបដោយអត្ថន័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក KWON HYEOK MIN
ប្រធានក្រុមប្រឹក្សាភិបាល
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសស៊ី ហ្វាយនែន ម.ក

២. សារពីអគ្គនាយកប្រតិបត្តិ



ជម្នះបញ្ហាប្រឈម បង្កើនភាពរឹងមាំ ឆ្នាំ ២០២៥!

ក្រឡេកមើលទៅឆ្នាំ ២០២៥ គឺជាឆ្នាំដែល ប៊ីអេសស៊ី បានបង្ហាញយ៉ាងច្បាស់នូវភាពរឹងមាំ សមត្ថភាពក្នុងការបត់បែនតាមស្ថានភាព និងការប្តេជ្ញាចិត្តឥតរង្គោះរង្គើរបស់ខ្លួន។ ដូចដែលយើងទាំងអស់គ្នាបានជួបប្រទះ ឆ្នាំកន្លងទៅបាននាំមកនូវបរិយាកាសអាជីវកម្មដ៏ស្មុគស្មាញបំផុត ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដែលបានជំរុញឱ្យទាំងសហគ្រាសអាជីវកម្ម និងបុគ្គលម្នាក់ៗប្រកាន់យកនូវវិធីសាស្ត្រប្រុងប្រយ័ត្ន និងអភិរក្សនិយមខ្ពស់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។ ទោះបីជាមានបញ្ហាប្រឈមនឹងទីផ្សារយ៉ាងខ្លាំង និងឧបសគ្គក្នុងប្រតិបត្តិការទាំងនេះក៏ដោយ ក្រុមការងាររបស់យើងបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ដើម្បីរក្សានូវទំនុកចិត្តដ៏មានតម្លៃដែលអតិថិជនបានផ្តល់ជូន និងធានាបាននូវគុណភាពទ្រព្យសកម្មនៃផលប៉ុន្តែឥណទានរបស់គ្រឹះស្ថានឱ្យស្ថិតក្នុងកម្រិតរឹងមាំ និងមានស្ថិរភាព។

ជំនួសឱ្យការបន្តយុទ្ធសាស្ត្រពង្រីកអាជីវកម្មយ៉ាងសកម្ម ក្នុងអំឡុងពេលដែលស្ថានភាពមានភាពមិនច្បាស់លាស់នេះ ក្រុមការងារ ប៊ីអេសស៊ី បានប្រើប្រាស់បញ្ហាប្រឈមទាំងនេះជាឱកាសដើម្បីពង្រឹងក្របខ័ណ្ឌប្រតិបត្តិការផ្ទៃក្នុងរបស់ខ្លួនឱ្យកាន់តែរឹងមាំ។ យើងបានផ្ដោតការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ និងមានយុទ្ធសាស្ត្រលើគុណភាពទ្រព្យសកម្ម និងការគ្រប់គ្រងដែលផ្ដោតលើការស្តារឡើងវិញនូវទ្រព្យសកម្ម ដោយអនុវត្តវិធានការគ្រប់គ្រងហានិភ័យជាមុនប្រកបដោយប្រសិទ្ធភាពនៅគ្រប់កម្រិត។ តាមរយៈវិធីសាស្ត្រដែលមានវិន័យ បានអនុញ្ញាតឱ្យយើងគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងរក្សាបាននូវផលប៉ុន្តែឥណទានដ៏ល្អ និងមានស្ថិរភាពខ្ពស់នៅចំពេលមានលក្ខខណ្ឌទីផ្សារដែលប្រែប្រួល។

តាមរយៈការគ្រប់គ្រងហានិភ័យយ៉ាងម៉ត់ចត់នេះ យើងមានមោទនភាពក្នុងការសម្រេចបាននូវសមិទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់។ នៅចុងឆ្នាំ២០២៥ ផលប៉ុន្តែឥណទានរបស់គ្រឹះស្ថានបានកើនឡើងដល់ ៤៤.៥% ពី ៩ ដល់ ១៣ លាន

ដុល្លារអាមេរិក។ ដើម្បីពង្រឹងបន្ថែមនូវឆ្លើយតបទៅរកកំណើនរយៈពេលវែងប្រកបដោយចីរភាព យើងបានបន្ថែមទុន ពី ១៥ ទៅ ១៧.៥ លានដុល្លារអាមេរិក ដែលបានជួយបង្កើនស្ថិរភាពហិរញ្ញវត្ថុរបស់យើងយ៉ាងខ្លាំង។ សមិទ្ធផល ទាំងនេះ គឺជាលទ្ធផលផ្ទាល់នៃទំនុកចិត្តយ៉ាងពេញលេញ របស់ភាគទុនិកចំពោះសក្តានុពលរបស់ ប៊ីអេសស៊ី និងការ ប្តេជ្ញាចិត្តដ៏ លេចធ្លោរបស់ក្រុមការងារយើង ដែលបានបំពេញការងារលើសពីភារកិច្ចជាប្រចាំជានិច្ច។

លើសពីលទ្ធផលហិរញ្ញវត្ថុរបស់យើង យើងនៅតែបន្តមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសសរស្តម្ភនៃអភិបាលកិច្ច ប្រកបដោយតម្លាភាព និងការអនុវត្តតាមច្បាប់យ៉ាងម៉ត់ចត់ ដែលជាគ្រឹះស្ថានសំខាន់នៃស្ថាប័នហិរញ្ញវត្ថុដែលទទួលបាន ទំនុកចិត្ត។ គួរឱ្យកត់សម្គាល់ យើងបានធ្វើការកែលម្អ និងពង្រឹងយ៉ាងទូលំទូលាយនូវប្រព័ន្ធប្រឆាំងការលាងសម្អាតប្រាក់ និងការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់រោរវកម្ម (AML/CFT) ដើម្បីធានាឱ្យមានភាពស្របគ្នាទាំងស្រុងជាមួយនឹង គោលការណ៍ណែនាំដ៏តឹងរឹងរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារអន្តរជាតិល្អបំផុត។ តាមរយៈការកែទម្រង់ប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង និងការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកការអនុលោមតាមច្បាប់សម្រាប់បុគ្គលិករបស់យើង យើង បានពង្រឹងយ៉ាងខ្លាំងនូវយន្តការត្រួតពិនិត្យ និងតាមដានហានិភ័យ។ នេះធានាថា ប៊ីអេសស៊ី នៅតែជាវេទិកាហិរញ្ញវត្ថុ មួយដែលមានសុវត្ថិភាព តម្លាភាព និងមានសុវត្ថិភាពខ្ពស់បំផុតមួយក្នុងឧស្សាហកម្ម។

ជាមួយគ្នានេះដែរ ប៊ីអេសស៊ី បានបន្តផ្តោតលើការពង្រឹងភាពប្រកួតប្រជែងនៃផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងនិន្នាការទីផ្សារដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ខណៈដែលផលិតផលឥណទានរថយន្ត (Auto Loan) ដែលមានស្រាប់ បានដើរតួនាទីជាគ្រឹះដ៏រឹងមាំ ដោយបំពេញតម្រូវការទីផ្សារយ៉ាងសំខាន់ យើងកំពុងរៀបចំ យ៉ាងសកម្មសម្រាប់ការដាក់ឱ្យដំណើរការនូវផលិតផលថ្មីបន្ថែម នៃដំណោះស្រាយហិរញ្ញប្បទានដ៏ថ្លៃប្រឌិតនៅឆ្នាំ២០២៦ នេះ ដែលមានឈ្មោះបណ្តោះអាសន្នថា “ឥណទានស្ពាន” (Bridge Loan) ។ គំនិតផ្តួចផ្តើមថ្មីនេះ ត្រូវបានរៀបចំឡើង ដើម្បីបើកឱកាសផ្លាស់ប្តូរដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរៀបចំខ្លួនទៅធ្វើការ ឬសិក្សានៅប្រទេសកូរ៉េ ព្រមទាំងដើរតួនាទីជាកម្លាំងចលករសំខាន់សម្រាប់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់ ប៊ីអេសស៊ី។

ជូនចំពោះគ្រួសារ ប៊ីអេសស៊ី ជាទីគោរព និងដៃគូសហការទាំងអស់ យើងនឹងបន្តឈរយ៉ាងរឹងមាំប្រឆាំងនឹងការប្រែ ប្រួលទីផ្សារ និងបន្តអភិវឌ្ឍខ្លួនឱ្យក្លាយជាស្ថាប័នហិរញ្ញវត្ថុដែលទទួលបានទំនុកចិត្តខ្ពស់បំផុត ដែលអតិថិជនតែងតែ ជ្រើសរើសជាដំបូង។ យើងនៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធានាថា តម្លៃហិរញ្ញវត្ថុដែលយើងបង្កើត នឹងត្រូវបានបំប្លែង ទៅជាការរួមចំណែកដ៏មានអត្ថន័យ និងយូរអង្វែង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។

ដើម្បីបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់យើង តាមរយៈពាក្យពេចន៍ដែលផ្តល់ការបំផុសគំនិតដល់យើងជារៀងរាល់ថ្ងៃ សូមឱ្យយើងបន្តដំណើរទៅមុខរួមគ្នា ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង “BAMC FOR THE BEST. 우리는 할 수 있다. ពួកយើងអាចធ្វើបាន!”

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងកិច្ចសហការដ៏រឹងមាំ និងយូរអង្វែងរបស់លោកអ្នក!

លោក YOON JONG LYOL
អគ្គនាយកប្រតិបត្តិ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសស៊ី ហ្វាយនែន ម.ក

៣. សាវតារគ្រឹះស្ថាន



៣.១ ប្រវត្តិគ្រឹះស្ថាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេស៊ីមស៊ី ហ្វាយនែន ម.ក គឺជានាមករណ៍ថ្មី ដែលបានផ្លាស់ប្តូរមកពីនាមករណ៍ចាស់នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាកា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ដែលត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជនទទួលខុសត្រូវ មានកម្រិត ដោយទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មក្រោមលេខ MOC-20937940 ពណ.ចបព និងមានអត្តលេខក្រុមហ៊ុន ០០០០៨៣៤៧ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤។ គ្រឹះស្ថានក៏បានទទួលអាជ្ញាបណ្ណប្រកប អាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេស៊ីមស៊ី ហ្វាយនែន ម.ក ពីធនាគារជាតិនៃកម្ពុជា លេខ ម.ហ-៤៥ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។

សកម្មភាពចម្បងរបស់គ្រឹះស្ថាន គឺផ្តល់នូវសេវាកម្មមីក្រូហិរញ្ញវត្ថុ ដែលប្រកបដោយស្ថិរភាពចំពោះសហគ្រាសធុនតូច និងមធ្យម និងគ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពុំមានការផ្លាស់ប្តូរសកម្មភាពអាជីវកម្មចម្បងរបស់គ្រឹះស្ថាន ក្នុងកំឡុងការិយបរិច្ឆេទនេះទេ។

សកម្មភាពអាជីវកម្មរបស់គ្រឹះស្ថានបច្ចុប្បន្ន កំពុងពង្រីកប្រតិបត្តិការសេវាហិរញ្ញវត្ថុទៅតាមបណ្តា រាជធានី/ខេត្តក្រុង/ស្រុក ដើម្បីផ្តល់នូវភាពងាយស្រួលជូនអតិថិជនដែលមានតម្រូវការឥណទាន ក្នុងគោលបំណងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ការវិនិយោគផ្ទាល់ខ្លួន និងដោះស្រាយតម្រូវការបន្ទាន់រយៈពេលខ្លី។

៣.២ ទស្សនៈវិស័យ

“ជាធនាគារកល្លឆ្នើមបំផុត សម្រាប់ក្រុមគ្រួសារទាំងឡាយ ក្នុងព្រះរាជាណាចក្រកម្ពុជា”

៣.៣ បេសកកម្ម

“កសាងវិបុលភាពល្អប្រសើរបំផុត សម្រាប់សហគមន៍យើងទាំងអស់គ្នា”


៣.៤ តម្លៃស្នូល បីអេអិមស៊ី

- សេវាកម្មល្អបំផុត៖ យើងតែងតែផ្តល់សេវាកម្មឱ្យលើសការរំពឹងទុករបស់អតិថិជន។
- ងាយស្រួលទំនាក់ទំនង៖ យើងតែងតែនៅជាមួយអតិថិជនរបស់យើង។
- សីលធម៌៖ យើងតែងតែគោរពឱ្យតម្លៃអតិថិជនរបស់យើង។
- ផ្តោតលើអតិថិជន៖ យើងតែងតែបម្រើសេវាកម្មដល់អតិថិជនរបស់យើង ដោយអស់ពីចិត្ត និងបេះដូង។

៣.៥ ពាក្យស្លោក បីអេអិមស៊ី

BAMC FOR THE BEST. 우리는 할 수 있다. ពួកយើងអាចធ្វើបាន!

៣.៦ បេសសម្ព័ន្ធគ្រឹះស្ថាន



៣.៧ អភិបាលកិច្ចគ្រឹះស្ថាន

៣.៧.១ ព័ត៌មានភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេស៊ីមស៊ី ហ្វាយនែន ម.ក បច្ចុប្បន្នត្រូវបានកាន់កាប់ដោយ ភាគទុនិកចំនួន ០២ រូប ដែលជានីតិបុគ្គល និងរូបវន្តបុគ្គល។ ក្នុងអំឡុងឆ្នាំ ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេស៊ីមស៊ី ហ្វាយនែន ម.ក បានបង្កើនដើមទុនចុះបញ្ជីពី ១៥,០០០,០០០ ទៅ ១៧,៥០០,០០០ ដុល្លារអាមេរិក ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា និងពីស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

ខាងក្រោមគឺជាព័ត៌មាន ភាគទុនិក របស់ប៊ីអេស៊ីមស៊ី៖

ល.រ	ភាគទុនិក	ភាគរយនៃភាគហ៊ុន (%)
១	ក្រុមហ៊ុន DEUTSCH FINANCIAL Co., Ltd.	៩៩.៥៦ %
២	លោក KWON HYEOK MIN	០.៤៤ %

៣.៧.២ ព័ត៌មានក្រុមប្រឹក្សាភិបាល



លោក KWON HYEOK MIN

ប្រធានក្រុមប្រឹក្សាភិបាល

(តែងតាំងនៅ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤)

សញ្ជាតិ កូរ៉េ

លោក KWON បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Illinois-Urbana-Champaign សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១១។ លោកមានបទពិសោធន៍បម្រើការងារជាច្រើនឆ្នាំទាំងក្នុងវិស័យហិរញ្ញវត្ថុ នឹងមិនមែនហិរញ្ញវត្ថុ ទាំងក្នុងតំបន់អាស៊ី អឺរ៉ុប នឹងអាមេរិក។ លោកក៏ធ្លាប់បានបម្រើការងារនៅក្រុមហ៊ុន Samsung C&T Corporation Trading & Investment Group តំបន់អាមេរិកខាងត្បូង។ បច្ចុប្បន្នលោកបាននឹងកំពុងកាន់តួនាទីសំខាន់ៗ នៅតាមបណ្តាក្រុមហ៊ុនធំៗមួយចំនួនដូចជា ជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Deutsch Motors ជាអភិបាលក្រុមហ៊ុន Deutsch Auto និង

ក្រុមហ៊ុន British Auto និង ជាអភិបាលមិនប្រតិបត្តិក្រុមហ៊ុន Charancha Co., Ltd និងក្រុមហ៊ុន Deutsch Financial ជាអគ្គនាយកប្រតិបត្តិ និងអភិបាលតំណាងក្រុមហ៊ុន Bayern Auto ក្រុមហ៊ុន Italia Automobile នឹងក្រុមហ៊ុន Britannia Auto។

លោក YOON JONG LYOL
អភិបាល និងអគ្គនាយកប្រតិបត្តិ

(តែងតាំងនៅ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥)

សញ្ជាតិ កូរ៉េ

លោក YOON បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត
ជំនាញនីតិវិធីបាល និងហិរញ្ញវត្ថុ។ លោកមានបទ
ពិសោធន៍ជាង២៨ឆ្នាំ បម្រើការងារផ្នែកហិរញ្ញវត្ថុ និង
គណនេយ្យ។



លោក SONG JUN YONG
អភិបាលឯករាជ្យ

(តែងតាំងនៅ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤)

សញ្ជាតិ កូរ៉េ

លោក SONG បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក
គ្រប់គ្រងពាណិជ្ជកម្មពី Seoul National University
ហើយបច្ចុប្បន្នកំពុងបម្រើការជាមេធាវីនៅ YOSOO Law
Firm។ លោកមានបទពិសោធន៍វិជ្ជាជីវៈជាង ២២ឆ្នាំ ក្នុង
វិស័យច្បាប់ និងសវនកម្ម ដោយបានបំពេញការងារជាមួយ
ក្រុមហ៊ុនច្បាប់ និងស្ថាប័នពាក់ព័ន្ធនានា សម្រាប់ក្រុមហ៊ុន
ក្នុងស្រុកនៅប្រទេសកូរ៉េ។

លោក KANG DONG HYUN
អភិបាល និងអគ្គនាយកប្រតិបត្តិ

សញ្ជាតិកូរ៉េ

(លាលែងពីតំណែង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥)



៣.៧.៣ គណៈកម្មការ

គណៈកម្មការសវនកម្មផ្ទៃក្នុង

គណៈកម្មការសវនកម្ម ត្រូវបានបង្កើតឡើងក្នុងគោលបំណង អនុវត្តការត្រួតពិនិត្យដោយឯករាជ្យលើប្រព័ន្ធរាយការណ៍ ហិរញ្ញវត្ថុ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ ប៊ីអេសស៊ី ធានាឱ្យមានការត្រួតពិនិត្យ និងតុល្យភាពនៅក្នុងស្ថាប័ន។

គណៈកម្មការសវនកម្ម គិតត្រឹមចុងឆ្នាំ ២០២៥ មានសមាសភាពចំនួន ០៣ រូប មានរាយនាមដូចខាងក្រោម៖

ល.រ	គោត្តនាម និងនាម	តួនាទី
១	លោក SONG JUN YONG	ប្រធាន
២	លោក KWON HYEOK MIN	សមាជិក
៣	លោក YOON JONG LYOL	សមាជិក

គណៈកម្មការហានិភ័យ

គណៈកម្មការគ្រប់គ្រងហានិភ័យ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការត្រួតពិនិត្យដោយឯករាជ្យ លើបញ្ហាពាក់ព័ន្ធនឹង ហានិភ័យដែលប៉ះពាល់ដល់ ប៊ីអេសស៊ី រួមទាំងអភិបាលកិច្ចហានិភ័យ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការងារដែលពាក់ព័ន្ធនឹងវប្បធម៌គ្រប់គ្រងហានិភ័យរបស់ស្ថាប័ន។

គណៈកម្មការហានិភ័យ គិតត្រឹមចុងឆ្នាំ ២០២៥ មានសមាសភាពចំនួន ០៤ រូប មានរាយនាមដូចខាងក្រោម៖

ល.រ	គោត្តនាម និងនាម	តួនាទី
១	លោក SONG JUN YONG	ប្រធាន
២	លោក KWON HYEOK MIN	សមាជិក
៣	លោក YOON JONG LYOL	សមាជិក
៤	លោក JANG YOUNG JU	សមាជិក

៣.៧.៤ គណៈគ្រប់គ្រងជាន់ខ្ពស់

ល.រ	គោត្តនាម និងនាម	តួនាទី
១	លោក YOON JONG LYOL	អគ្គនាយកប្រតិបត្តិ
២	លោក KIM JAE HYUNG	អគ្គនាយកទីផ្សារ
៣	លោក JANG YOUNG JU	អគ្គនាយកប្រតិបត្តិការ

៤. លទ្ធផលប្រតិបត្តិការ



៤.១ ប្រតិបត្តិការរោងចក្រ និង សង្ខេបលទ្ធផលហិរញ្ញវត្ថុ

៤.១.១ ប្រតិបត្តិការរោងចក្រ និង បណ្តាញសាខា

ប៊ីអេសស៊ី បានបន្តពង្រឹងប្រតិបត្តិការ និងតួនាទីរបស់ខ្លួននៅក្នុងទីផ្សារឆ្នាំ ២០២៥ ស្របតាមគោលដៅ ទស្សនៈវិស័យ បេសកកម្ម និងតម្លៃស្នូលរបស់ស្ថាប័ន តាមរយៈប្រតិបត្តិការដែលមានប្រសិទ្ធភាព ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ។ គ្រឹះស្ថាននៅតែប្តេជ្ញាចិត្ត ក្នុងការរក្សាបាននូវប្រាក់ចំណេញប្រកបដោយនិរន្តរភាព ដោយលើកកម្ពស់ការការពារ អតិថិជន និងការផ្តោតសំខាន់លើអតិថិជន ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អភិបាលកិច្ចសាជីវកម្ម ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព រួមទាំងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានានៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នគ្រឹះស្ថាន ប៊ីអេសស៊ី មានការិយាល័យប្រតិបត្តិការ ដូចខាងក្រោម៖

១. ការិយាល័យកណ្តាល

- ស្នាក់ការមានអាសយដ្ឋាន៖ អគារលេខ១០៦ ផ្លូវ២៧១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
- ទំនាក់ទំនង (+៨៥៥) ២៣ ៩១១ ០០០

២. សាខាក្រុមហ៊ុនក្នុងស្រុក សាខាសែនសុខ “ខណ្ឌសែនសុខ-សង្កាត់ក្រាំងធ្នង់”

- ស្នាក់ការមានអាសយដ្ឋាន៖ ផ្ទះលេខ៧៣សេ ផ្លូវលេខ១៩៦២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
- ទំនាក់ទំនង (+៨៥៥) ២៣ ៩១១ ០០៥

៣. សាខាក្រុមហ៊ុនក្នុងស្រុក សាខាមានជ័យ “ខណ្ឌមានជ័យ-សង្កាត់បឹងទំពន់ទី១”

- ស្នាក់ការមានអាសយដ្ឋាន៖ អគារលេខ១០៦ ផ្លូវ២៧១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ

រាជធានីភ្នំពេញ

ទំនាក់ទំនង (+៨៥៥) ២៣ ៩១១ ០០៧

- ម៉ោងប្រតិបត្តិការ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ (៨:០០ ព្រឹក - ៥:០០ ល្ងាច)

ដោយមានការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះកំណើនប្រកបដោយចីរភាព និងការពង្រីកអាជីវកម្មដោយប្រុងប្រយ័ត្ន គ្រឹះស្ថាន ប៊ីអេសស៊ី ហ្វាយនែន ម.ក បានបន្តពង្រឹងសកម្មភាពផ្តល់ឥណទាន របស់ខ្លួនក្នុងអំឡុងឆ្នាំ ២០២៥។ ជាលទ្ធផល ស្ថាប័នបានកត់ត្រាកំណើននៃផលប៉ុន្តែឥណទានជូនអតិថិជន បើធៀបនឹងឆ្នាំ ២០២៤ ដូចបានបង្ហាញខាងក្រោម៖

ក. តាមរូបិយប័ណ្ណ

	31 December 2025		31 December 2024	
	ដុល្លារអាមេរិក	រៀល'០០០	ដុល្លារអាមេរិក	រៀល'០០០
ដុល្លារអាមេរិក	11,866,850	47,621,669	8,526,725	34,320,068
រៀល	<u>1,512,341</u>	<u>6,069,024</u>	<u>1,421,257</u>	<u>5,720,560</u>
	<u>13,379,191</u>	<u>53,690,693</u>	<u>9,947,982</u>	<u>40,040,628</u>

ខ. តាមវិស័យ

គ្រួសារ/ឯកត្តជន	9,282,583	37,251,006	1,679,588	6,760,342
សេវាកម្ម	2,963,670	11,893,208	3,082,074	12,405,348
ពាណិជ្ជកម្ម និងសិប្បកម្ម	716,785	2,876,458	4,077,223	16,410,823
កសិកម្ម	261,840	1,050,764	-	-
សំណង់	98,311	394,522	18,531	74,587
ដឹកជញ្ជូន	8,596	34,496	950	3,824
ផ្សេងៗ	<u>47,406</u>	<u>190,239</u>	<u>1,089,616</u>	<u>4,385,704</u>
	<u>13,379,191</u>	<u>53,690,693</u>	<u>9,947,982</u>	<u>40,040,628</u>

គ. តាមទំនាក់ទំនង

អតិថិជន	13,164,322	52,828,424	9,660,106	38,881,927
បុគ្គលិក	214,869	862,269	287,876	1,158,701
	<u>13,379,191</u>	<u>53,690,693</u>	<u>9,947,982</u>	<u>40,040,628</u>

៤.១.២ របាយការណ៍សង្ខេបពីលទ្ធផលហិរញ្ញវត្ថុ

សមិទ្ធផលឆ្នាំ ២០២៥



* អត្រាកំណើននៃលទ្ធផលហិរញ្ញវត្ថុឆ្នាំ 2025 ធៀបនឹង 2024

** សមាមាត្រផ្ទៃដើមធៀបចំណូល = ចំណាយប្រតិបត្តិការសរុប / ចំណូលសរុប

អនុបាតសន្ទនីយភាព (LCR)



បីអេស៊ី បានបន្តបង្ហាញពីភាពរឹងមាំក្នុងការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ដោយរក្សាបាននូវអនុបាតសន្ទនីយភាព ២៩៦% នៅឆ្នាំ ២០២៥ ដែលលើសពីតម្រូវការបទប្បញ្ញត្តិ ១០០% និងមានការកើនឡើងបន្ថែមពី ២៨៨% នៅឆ្នាំ ២០២៤។

តារាងតុល្យការ



របាយការណ៍ចំណូល

សមិទ្ធផលហិរញ្ញវត្ថុ (US\$.000)	2025	2024	បំរែបំរួល%
ចំណូលការប្រាក់សុទ្ធ	1,234	956	29.00%
ចំណូលប្រតិបត្តិការផ្សេងទៀត	319	337	-5.34%
ចំណាយប្រតិបត្តិការ	(1,798)	(2,047)	-12.18%
ប្រាក់ចំណេញមុនអ៊ីមតែរមិន	(214)	28	-852.83%
ប្រាក់ចំណេញមុនពន្ធលើប្រាក់ចំណូល	(459)	(726)	-841.34%
ចំណាយពន្ធលើប្រាក់ចំណូល	(253)	(178)	42.57%
ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ	(712)	(903)	-21.15%

↑ \$277K (+) 29%

ចំណូលការប្រាក់សុទ្ធ បានកើនឡើងចំនួន \$277K (+) 29% ដោយសារតែកំណើននៃការបើកប្រាក់កម្ចីថ្មី

↓ \$(-) 17K (-) 5.34%

ចំណូលប្រតិបត្តិការផ្សេងទៀត ថយចុះចំនួន \$(-)17K (-) 5.34% មកពីការគ្លាត ចំណូលនៃការផ្ទេរប្រាក់ ថ្លៃសេវាកម្ម និងកម្រៃផ្សេងៗ

↓ \$(-) 249K (-) 12.18%

ចំណាយប្រតិបត្តិការ បង្ហាញការថយចុះចំនួន \$(-) 249K (-) 12.18% សម្រាប់ឆ្នាំ ២០២៥ ដែលជាលទ្ធផលនៃការខិតខំបន្តបន្ទាប់ក្នុងការកាត់បន្ថយថ្លៃដើមនៃ SG&A

↑ \$(-) 712K (-) 21.15%

ប្រាក់ចំណេញសុទ្ធ \$(-) 712K (-) 21.15% សម្រាប់ឆ្នាំ២០២៥ ធៀបនឹងឆ្នាំមុន \$(-) 903K ថយចុះ ដែលជំរុញដោយលទ្ធផលចំណាយកាន់តែប្រសើរ និងការគ្រប់គ្រងចំណាយ

៤.១.៣ ផែនការសហការ

អនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន RMA (Cambodia) Plc.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសស៊ី ហ្វាយនែន ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ នឹងក្រុមហ៊ុន RMA (Cambodia) Plc. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលងាយស្រួល និងមានប្រសិទ្ធភាព សម្រាប់ទីផ្សារយានយន្តនៅកម្ពុជា។ កិច្ចសហការជាយុទ្ធសាស្ត្រនេះ គាំទ្រដល់ ប៊ីអេសស៊ី ក្នុងគោលបំណងដើម្បីពង្រីកវិសាលភាពទីផ្សារ ពង្រឹងភាពជាដៃគូអាជីវកម្ម និងផ្តល់ជូននូវដំណោះស្រាយ ហិរញ្ញវត្ថុដែលផ្តោតលើតម្រូវការរបស់អតិថិជន។



អនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន MITSU (CAMBODIA) CO., LTD.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសស៊ី ហ្វាយនែន ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន MITSU (CAMBODIA) CO., LTD. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ យានយន្តដែលមានភាពងាយស្រួល និងប្រសិទ្ធភាពជូនអតិថិជននៅកម្ពុជា។ កិច្ចសហការយុទ្ធសាស្ត្រនេះ គាំទ្រដល់ ការប្តេជ្ញាចិត្តរបស់ ប៊ីអេសស៊ី ក្នុងការពង្រីកបណ្តាញអាជីវកម្ម ពង្រឹងភាពជាដៃគូក្នុងវិស័យឧស្សាហកម្ម និងផ្តល់ជូននូវ ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែលកំពុងវិវត្តជាបន្តបន្ទាប់។



អនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Asia Real Estate (Cambodia) Co., Ltd.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសស៊ី ហ្វាយនែន ម.ក និងក្រុមហ៊ុន Asia Real Estate (Cambodia) Co., Ltd. បានចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់នូវដំណោះ ស្រាយរួមបញ្ចូលគ្នាផ្នែកអចលនទ្រព្យ និងហិរញ្ញវត្ថុ ពង្រីកឱកាសទីផ្សារ និងរួមចំណែកជំរុញការអភិវឌ្ឍប្រកបដោយ ចីរភាពនៃវិស័យអចលនទ្រព្យ និងការវិនិយោគហិរញ្ញវត្ថុនៅកម្ពុជា។



៤.២ ផលិតផល និងសេវាកម្ម

ផលិតផលហិរញ្ញវត្ថុ៖

- ១. ឥណទានអាជីវកម្ម (Business Loan)
- ២. ឥណទានគេហដ្ឋាន (Housing Loan)
- ៣. ឥណទានស្តុកទំនិញ (Inventory Loan)
- ៤. ឥណទានរថយន្ត (Car Loan)
- ៥. ឥណទានគ្មានទ្រព្យធានា (Unsecured Loan)

រូបិយប័ណ្ណផលិតផល៖

- ១. ជាប្រាក់រៀល (KHR)
- ២. ជាដុល្លារអាមេរិក (USD)

៤.៣ អតិបាលកិច្ចធនាគារមនុស្ស

៤.៣.១ ព័ត៌មាននិយោជិត

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ប៊ីអេស៊ីស៊ី មានបុគ្គលិកសរុបចំនួន ៥៦ នាក់ នៅការិយាល័យកណ្តាល និងសាខានានា រួមទាំងគណៈគ្រប់គ្រងជាជនជាតិកូរ៉េចំនួន ០៣ រូប។

៤.៣.២ អត្ថប្រយោជន៍និយោជិត

គ្រឹះស្ថាន ប៊ីអេស៊ីស៊ី បានផ្តល់អត្ថប្រយោជន៍រយៈពេលខ្លីដល់បុគ្គលិក រួមមាន ប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល ការបង់ភាគទានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ច្បាប់ឈប់សម្រាកដោយមានជំងឺ ប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍មិនមែនជាសាច់ប្រាក់ផ្សេងៗទៀត ស្របតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយរបស់គ្រឹះស្ថាន។ អត្ថប្រយោជន៍ទាំងនេះ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងត្រីមាសដែលបុគ្គលិកបានផ្តល់សេវាកម្ម ហើយត្រូវបានវាស់វែងតាមមូលដ្ឋានមិនមានការបញ្ចុះតម្លៃ។

អត្ថប្រយោជន៍ដែលបុគ្គលិកទទួលបាន រួមមាន៖ ការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់អតីតភាពការងារ ការធានារ៉ាប់រង ប.ស.ស ការគាំទ្រវគ្គបណ្តុះបណ្តាលបុគ្គលិក ប្រាក់ឧបត្ថម្ភអាពាហ៍ពិពាហ៍ ប្រាក់ឧបត្ថម្ភបុណ្យសព ប្រាក់ឧបត្ថម្ភសម្ព័ន្ធ (សម្រាលកូន) ប្រាក់ថ្លៃសាំងសម្រាប់បុគ្គលិកជួរមុខដែលបំពេញលក្ខខណ្ឌ កម្មវិធីជំរុញប្រចាំឆ្នាំ និងសកម្មភាពបង្កើនភាពស្និទ្ធស្នាលរបស់បុគ្គលិក ការដំឡើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ប្រាក់រង្វាន់ (Bonus) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ប្រាក់លើកទឹកចិត្តសម្រាប់ការលក់ និងការប្រមូលប្រាក់ និងប្រាក់ឧបត្ថម្ភសម្រាប់ការចុះបេសកកម្មការងារ។

ថ្ងៃសម្រាប់ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ និងប្រាក់អតីតភាពការងារ ត្រូវបានទទួលស្គាល់នៅពេលដែលបុគ្គលិកបំពេញការងារ ដែលធ្វើឱ្យសិទ្ធិទទួលបានរបស់ពួកគេកើនឡើង។ ចំណែកឯច្បាប់ឈប់សម្រាកព្យាបាលជំងឺ នឹងត្រូវបានទទួលស្គាល់នៅពេលកើតឡើង ហើយមិនអាចសន្សំទុកបានឡើយ។ ចំពោះប្រាក់ឧបត្ថម្ភ លើកទឹកចិត្ត និងប្រាក់រង្វាន់ផ្សេងៗទៀត ត្រូវបានទទួលស្គាល់នៅពេលដែល ប៊ីអេស៊ីស៊ី មានកាតព្វកិច្ចបច្ចុប្បន្ន និងនៅពេលដែលចំនួនទឹកប្រាក់នោះ អាចត្រូវបានប៉ាន់ប្រមាណសរុបដោយគួរឱ្យទុកចិត្ត។

៤.៣.៣ ការអភិវឌ្ឍបុគ្គលិក

នៅក្នុងឆ្នាំ ២០២៥ ប៊ីអេស៊ីស៊ី បានបន្តពង្រឹងការអភិវឌ្ឍបុគ្គលិក តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការកសាងសមត្ថ

ភាពផ្សេងៗ សម្រាប់ទាំងបុគ្គលិកចាស់ និងបុគ្គលិកថ្មី។ គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ ចំណេះដឹងវិជ្ជាជីវៈ ជំនាញបច្ចេកទេស ប្រសិទ្ធភាពការងារ និងសមត្ថភាពដឹកនាំ ឱ្យស្របទៅតាមចក្ខុវិស័យ បេសកកម្ម តម្លៃស្នូល និងគោលដៅយុទ្ធសាស្ត្ររបស់ ប៊ីអេសស៊ី។

ប៊ីអេសស៊ី បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុងជាប្រចាំ ជូនដល់បុគ្គលិកមកពីការិយាល័យកណ្តាល និងតាមបណ្តា សាខា ក្រោមការដឹកនាំ និងអ្នកតំណាងដែលមានបទពិសោធន៍មកពីផ្នែកជំនាញនានា ដើម្បីចែករំលែកចំណេះដឹងជាក់ ស្តែង និងបទពិសោធន៍ការងារ។ កម្មវិធីទាំងនេះផ្តោតសំខាន់លើការបង្កើនការងារជាក្រុម ការប្រាស្រ័យទាក់ទងគ្នា ការ ទទួលខុសត្រូវ និងសមត្ថភាពវិជ្ជាជីវៈជាមួយលើសពីនេះទៅទៀត ប៊ីអេសស៊ី បានគាំទ្រដល់ការចូលរួមរបស់បុគ្គលិក ក្នុងវគ្គបណ្តុះបណ្តាលខាងក្រៅ ព្រមទាំងបានអញ្ជើញគ្រូបណ្តុះបណ្តាលជំនាញ និងអ្នកជំនាញក្នុងឧស្សាហកម្មនេះ ដើម្បីមកផ្តល់កម្មវិធីបណ្តុះបណ្តាលឯកទេសផ្សេងៗតាមរយៈការរៀនសូត្រ និងការអភិវឌ្ឍជាបន្តបន្ទាប់។ ប៊ីអេសស៊ី នៅតែបន្តប្តេជ្ញាចិត្តក្នុងការកសាងកម្លាំងពលកម្មដែលមានសមត្ថភាព វិជ្ជាជីវៈ និងត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃ អនាគត ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់គ្រឹះស្ថាន ប្រកបដោយចីរភាព។



៤.៣.៤ កម្រិតចំណាត់ថ្នាក់តួនាទី និងការលើកទឹកចិត្ត

បីអេស៊ីស បានឆ្លងកាត់ការកែទម្រង់ជាច្រើននៅក្នុងកម្រិតចំណាត់ថ្នាក់ និងតួនាទីទាំង ១១ របស់ខ្លួន ចាប់តាំងពី កម្រិតកម្រិតដំបូង រហូតដល់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ រួមជាមួយនឹងការផ្តល់ជូនការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ។ ការ លើកទឹកចិត្តជាសម្ភារៈ និងមិនមែនហិរញ្ញវត្ថុ រួមមាន ការដំឡើងឋានៈ ការតែងតាំង ការដើរតួនាទីជាអ្នកស្តីទី ការ ផ្តល់រង្វាន់ លិខិតសរសើរ ឬការកោតសរសើរដល់បុគ្គលិកដែលមានស្នាដៃឆ្នើមនិងអត្ថប្រយោជន៍ផ្សេងៗទៀតដែល ផ្តល់ដោយអគ្គនាយក។ ថ្នាក់ដឹកនាំគ្រឹះស្ថានជូនចំពោះបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ប្រកួត ប្រជែងបំពេញភារកិច្ច និងសម្រេចបានលទ្ធផលល្អបំផុតលើសពីផែនការ នៅក្នុងយុទ្ធនាការប្រតិបត្តិការអាជីវកម្ម ដែលបានកំណត់របស់ស្ថាប័ន។

ជាមួយគ្នានេះដែរ ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុជាច្រើនប្រភេទត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ហើយវិធានការទាំងនេះត្រូវបានចែងនៅក្នុងគោលនយោបាយ និងនីតិវិធីថ្មីរបស់ស្ថាប័ន ដែលទទួលបានការអនុម័តពី ក្រុមប្រឹក្សាភិបាលរួចជាស្រេច។



៤.៣.៥ ទំនួលខុសត្រូវសង្គមរបស់គ្រឹះស្ថាន

នៅក្នុងឆ្នាំ២០២៥ បីអេស៊ីស បានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនួលខុសត្រូវសង្គមរបស់គ្រឹះស្ថានតាម រយៈការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងមនុស្សធម៌ ដែលជួយគាំទ្រដល់សហគមន៍ និងលើកកម្ពស់ សុខុមាលភាពសង្គម។

ក្នុងកំឡុងឆ្នាំនេះ និយោជិតរបស់ បីអេស៊ីស បានចូលរួមក្នុងសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែក ក្នុងការសង្គ្រោះជីវិតមនុស្ស និងគាំទ្រដល់គំនិតផ្តួចផ្តើមថែទាំសុខភាពសាធារណៈ។ គ្រឹះស្ថាន បីអេស៊ីស ក៏បានផ្តល់ ការគាំទ្រ និងជំនួយពាក់ព័ន្ធនឹងជម្លោះព្រំដែនថៃ-កម្ពុជា ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចខិតខំ ប្រឹងប្រែងផ្នែកមនុស្សធម៌ និងការគាំទ្រសហគមន៍ផងដែរ។

លើសពីនេះទៅទៀត ប៊ីអេស៊ីស៊ី បានផ្តល់ការគាំទ្រដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) តាមរយៈការចូលរួម និងបរិច្ចាគក្នុងសកម្មភាពនានា ដែលលើកកម្ពស់ការអភិវឌ្ឍ និងនិរន្តរភាពនៃវិស័យហិរញ្ញវត្ថុ ក៏ដូចជាសុខុមាលភាព សហគមន៍។

ប៊ីអេស៊ីស៊ី ក៏បានលើកទឹកចិត្តដល់បុគ្គលិក ឱ្យចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងការរួមចំណែកដល់សង្គម ដែល ជួយពង្រឹងសាមគ្គីភាព សេចក្តីមេត្តាករុណា និងការទទួលខុសត្រូវចំពោះសង្គម ទាំងនៅក្នុងស្ថាប័ន និងសហគមន៍ កាន់តែទូលំទូលាយ។ ប៊ីអេស៊ីស៊ី នៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតផលជាវិជ្ជមានដល់សង្គម និងរួមចំណែកដល់ការ អភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព ទន្ទឹមនឹងការរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។





៥. របាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន	ប៊ីអេស៊ីមស៊ី ហ្វាយនែន ម.ក	
ចុះបញ្ជីពាណិជ្ជកម្ម លេខ	00008347	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 106 ផ្លូវលេខ 271 ភូមិសន្សំកុសល 5 សង្កាត់បឹងទំពុនទី 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	Deutsch Financial Co., Ltd. លោក Kwon Hyeok Min	
ក្រុមប្រឹក្សាភិបាល	លោក Kwon Hyeok Min	ប្រធានក្រុមប្រឹក្សាភិបាល
	លោក Yoon Jong Lyol	អភិបាល និងនាយកប្រតិបត្តិ (តែងតាំងនៅថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2025)
	លោក Song Jun Yong	អភិបាលឯករាជ្យ
	លោក Kang Dong Hyun	អភិបាល និងនាយកប្រតិបត្តិ (លាលែងនៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025)
ធនាគារកិច្ចប្រជុំ	ធនាគារជាតិនៃកម្ពុជា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ ស្ថាបនា ភីអិលស៊ី ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ធនាគារ វីង (ខេមបូឌា) ម.ក ធនាគារ អេស៊ី-ប៉ាស៊ីហ្វិក ឌីវឡូបមេន ម.ក	
សវនករ	ខេត្តអ៊ីមជ្ឈី ខេមបូឌា	

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ប៊ីអេសស៊ី ហ្វាយនែន ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ដែលប្រកបដោយនិរន្តរភាពចំពោះ សហគ្រាសធុនតូច និងមធ្យម និងគ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការ ប្រែប្រួលជាសារវន្តទៅលើសកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ប្រាក់ខាតមុនដកពន្ធ	(458,922)	(1,840,735)	(725,625)	(2,954,020)
ចំណាយពន្ធលើប្រាក់ចំណេញ	(253,311)	(1,016,030)	(177,672)	(723,303)
ប្រាក់ខាតសុទ្ធសម្រាប់				
ការិយបរិច្ឆេទ	<u>(712,233)</u>	<u>(2,856,765)</u>	<u>(903,297)</u>	<u>(3,677,323)</u>

ភាគលាភ

ពុំមានភាគលាភណាមួយត្រូវបានប្រកាស ឬត្រូវបានបង់ ហើយក្រុមប្រឹក្សាភិបាលក៏ពុំបានផ្តល់ជាអនុសាសន៍ឲ្យមាន ការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

ដើមទុន

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុនបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនរបស់ខ្លួន ពី15,000,000 ដុល្លារអាមេរិកទៅ 17,500,000 ដុល្លារអាមេរិក។ ការកែប្រែទៅលើអនុស្សរណៈ និងលក្ខន្តិកៈ (“M&AA”) ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

សូមមើលកំណត់សម្គាល់ទី១៦ សម្រាប់ភាគហ៊ុន និងរចនាសម្ព័ន្ធភាគហ៊ុនលម្អិតរបស់ក្រុមហ៊ុន។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានឥណទានអាក្រក់ និងសំវិធានធនត្រូវបានធ្វើឡើងសម្រាប់ឥណទានជាប់សង្ស័យ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយដែលអាចនឹងបណ្តាលឲ្យមានការលុបបំបាត់ចោលឥណទានអាក្រក់ ឬការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានចំនួនខ្លះខាតជាសារវន្តនោះឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឲ្យប៉ះពាល់ដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព

នាថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការប្រែប្រួលទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ការិយបរិច្ឆេទឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីចុងការិយបរិច្ឆេទក្រៅអំពី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបំពេញ ឬអាច នឹងត្រូវបំពេញក្នុងរយៈពេល 12ខែបន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹង ប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅ ពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅ ក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណា មួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនមាន ផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្តនិងមិន ប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍ នេះពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតី កើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍ នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

នាថ្ងៃចេញរបាយការណ៍នេះ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ពុំមាន ព្រឹត្តិការណ៍ សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរបាយការណ៍ ដែលតម្រូវឲ្យមានការលាតត្រដាង ឬ និយ័តភាពក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយ នឹងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះមានរាយនាមដូច ខាងក្រោម៖

លោក Kwon Hyeok Min

លោក Yoon Jong Lyol

លោក Song Jun Yong

លោក Kang Dong Hyun

ប្រធានក្រុមប្រឹក្សាភិបាល

អភិបាល និងនាយកប្រតិបត្តិ (តែងតាំងនៅថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2025)

អភិបាលឯករាជ្យ

អភិបាល និងនាយកប្រតិបត្តិ (លាលែងនៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

អភិបាលដែលមានតំណែង និងកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនដោយផ្ទាល់ក្នុងអំឡុងពេលការិយបរិច្ឆេទ និងកំពុងតែបម្រើការនៅក្នុងក្រុមហ៊ុនមានដូចខាងក្រោម៖

		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		
		ភាគរយនៃ			ភាគរយនៃ		
		ភាគហ៊ុន	តម្លៃគិតជា		ភាគហ៊ុន	តម្លៃគិតជា	
តំណែង		កាន់កាប់	ចំនួនភាគហ៊ុនដុល្លារអាមេរិក		កាន់កាប់	ចំនួនភាគហ៊ុនដុល្លារអាមេរិក	
លោក Kwon	ប្រធានក្រុម						
Hyeok Min	ប្រឹក្សាភិបាល	0.44%	7,650	76,500	0.51%	7,650	76,500

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

មិនថានៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងពេលការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬសាជីវកម្មដទៃ។

ចាប់តាំងពីក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរាប់បញ្ចូលក្នុងចំនួនសរុបនៃលាភការដែលបានទទួល ឬកំណត់ និងអាចទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុនជាមួយក្រុមប្រឹក្សាភិបាល ឬដោយក្រុមហ៊ុនផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនផ្សេង ដែលមានក្រុមប្រឹក្សាភិបាលជាសមាជិកនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាងអ្វីត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវក្នុង កម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.វ.ទ.ហ.អ.ក សម្រាប់ ស.ត.ម”)។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលត្រូវ៖

- អនុម័តនូវគោលនយោបាយគណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាង សមហេតុផល និងប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលនយោបាយទាំងនេះប្រកបដោយសង្គតិភាព។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

- (ii) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យមប្រសិនបើប្រាសចាកពីនេះដើម្បីបង្ហាញពីភាពពិត និងត្រឹមត្រូវគឺត្រូវតែបង្ហាញ និងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យ បានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនចំពោះការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃស្តង់ដារគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។
- (v) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយដែលប៉ះពាល់ ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការដូចដែលបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលសូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញនៅទំព័រទី៨ ដល់ទី៤៧ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ ប៊ីអេស៊ីហ្វ ហ្វាយនែន ម.ក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ដោយអនុលោមតាម ស.រ.ទ.ហ.អ.ក សម្រាប់ ស.ត.ម។

ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



លោក YOON JONG LYOL

អភិបាល និងនាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦



លោក JANG YOUNG JU

អភិបាល និងនាយកគ្រប់គ្រងប្រតិបត្តិការ

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ប៊ីអេស៊ីស៊ី ហ្វាយនែន ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប៊ីអេស៊ីស៊ី ហ្វាយនែន ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របាយការណ៍លទ្ធផលសកម្មភាពរបាយការណ៍ស្តីពី បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដូចបានបង្ហាញនៅទំព័រទី៨ ដល់ទី៤៧ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជា សារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលសកម្មភាពហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.វ.ទ.ហ.អ.ក សម្រាប់ ស.ត.ម”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ ចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុន ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ប៊ីអេស៊ីស៊ី ហ្វាយនែន ម.ក

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាការិយបរិច្ឆេទ និងសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានធ្វើសវនកម្មដោយសវនករដ៏ទៃដែលបានបង្ហាញមតិ ដែលមិនមានការកែប្រែលើរបាយការណ៍ ហិរញ្ញវត្ថុទាំងនោះនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលត្រឹមថ្ងៃចេញរបាយការណ៍របស់ សវនករ មានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលនៅទំព័រទី១ ដល់ ៦ ចំណែករបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនរំពឹង ថានឹងផ្តល់ឲ្យយើងខ្ញុំក្រោយកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំក៏មិនបាន បញ្ចេញការសន្និដ្ឋានជាក់លាក់បន្ថែមលើនេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអានព័ត៌មាន ផ្សេងៗហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការ យល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្តឬទេ។ ប្រសិនបើផ្អែកតាមការងារ ដែលយើងខ្ញុំបានធ្វើមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្ត កើតឡើងលើព័ត៌មានផ្សេងៗ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយ អនុលោមទៅតាម ស.វ.ទ.ហ.អ.ក សម្រាប់ ស.គ.ម ហើយទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រង កំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារ តែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទិនទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែងតែអ្នកគ្រប់គ្រងមាន បំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ប៊ីអេសស៊ី ហ្វាយនែន ម.ក

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ ព័ត៌មានហិរញ្ញវត្ថុ របស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការ បង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្តនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏រួមបញ្ចូលគ្នាអាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងទៅលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈធាតុនិយម ក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការ ក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចទាក់ទិននឹងការយុបយិតគ្នា ការលួចបន្លំ ការលួចចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីនៃប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជា

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ប៊ីអេសស៊ី ហ្វាយនែន ម.ក

ជាសារវន្តបានកើតមានឡើង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្មដែរ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតជាសារវន្ត ក្នុងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេតីអ៊ីម ជឿ ខេមបូឌា**

ហេតុ ធាន

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
		ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៥)	
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	6	5,701	22,878	
សមតុល្យជាមួយធនាគារជាតិ នៃកម្ពុជា	7	881,052	3,535,662	
សមតុល្យធនាគារ និង ស្ថាប័នហិរញ្ញវត្ថុ	8	475,769	1,909,261	
ឥណទានផ្តល់ដល់អតិថិជន	9	13,012,073	52,217,449	
គណនីត្រូវទទួលផ្សេងៗ	10	194,032	778,650	
ទ្រព្យ និងបរិក្ខារ	11	1,010,908	4,056,774	
ទ្រព្យសកម្មអរូបី	12	49,216	197,504	
ទ្រព្យសកម្មសរុប		15,628,751	62,718,178	
បំណុល និងមូលធន				
បំណុល				
បំណុលផ្សេងៗ	13	166,947	669,959	
ប្រាក់កម្ចី	14	232,861	934,471	
បំណុលពន្ធអប្បបរមា	15(គ)	1,272	5,105	
ពន្ធពន្យារជាបំណុល	15(ឃ)	393,486	1,579,059	
បំណុលសរុប		794,566	3,188,594	
មូលធន				
ដើមទុន	16(ក)	17,500,000	70,000,000	
ដើមទុនបន្ថែម	16(ខ)	60,861	243,444	
ទុនបម្រុងតាមបទប្បញ្ញត្តិ	17	1,598,249	6,481,671	
ប្រាក់ខាតបង់		(4,324,925)	(17,573,396)	
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	377,865	
មូលធនសរុប		14,834,185	59,529,584	
បំណុល និងមូលធនសរុប		15,628,751	62,718,178	

របាយការណ៍លទ្ធផលលម្អិត

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

		កំណត់	2025	2024	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់៥)		(កំណត់សម្គាល់៥)
ចំណូលពីការប្រាក់	18	1,255,437	5,035,558	995,642	4,053,259
ចំណាយលើការប្រាក់		(21,570)	(86,517)	(39,190)	(159,542)
ចំណូលពីការប្រាក់សុទ្ធ		1,233,867	4,949,041	956,452	3,893,717
ចំណូលប្រតិបត្តិការផ្សេងៗ		318,555	1,277,724	336,524	1,369,989
ចំណូលប្រតិបត្តិការសរុប		1,552,422	6,226,765	1,292,976	5,263,706
រំលស់		(163,424)	(655,493)	(180,305)	(734,022)
ចំណាយប្រតិបត្តិការ និងរដ្ឋបាល	19	(1,619,862)	(6,497,266)	(1,854,882)	(7,551,225)
ការខាតបង់លើឱនភាពនៃ					
ឥណទានផ្តល់ដល់អតិថិជន		(213,683)	(857,083)	28,384	115,551
ចំណាយពន្ធអប្បបរមា	15(ខ)	(14,375)	(57,658)	(11,798)	(48,030)
ប្រាក់ខាតមុនដកពន្ធ		(458,922)	(1,840,735)	(725,625)	(2,954,020)
ចំណាយពន្ធលើប្រាក់ចំណេញ	15(ខ)	(253,311)	(1,016,030)	(177,672)	(723,303)
ប្រាក់ខាតសុទ្ធសម្រាប់					
ការិយបរិច្ឆេទ		(712,233)	(2,856,765)	(903,297)	(3,677,323)
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(125,483)	-	(242,931)
សរុបលទ្ធផលលម្អិតសម្រាប់					
ការិយបរិច្ឆេទ		(712,233)	(2,982,248)	(903,297)	(3,920,254)

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន		ដើមទុនបន្ថែម		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ខាតបង្គរ		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	15,000,000	60,000,000	60,861	243,444	1,175,595	4,786,406	(3,190,038)	(13,021,366)	-	503,348	13,046,418	52,511,832
ប្រតិបត្តិការជាមួយភាគទុនិក៖												
ការបន្ថែមដើមទុន (កំណត់សម្គាល់ 16)	2,500,000	10,000,000	-	-	-	-	-	-	-	-	2,500,000	10,000,000
ការផ្ទេរពីប្រាក់ខាតបង្គរទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់១៧)	-	-	-	-	422,654	1,695,265	(422,654)	(1,695,265)	-	-	-	-
	17,500,000	70,000,000	60,861	243,444	1,598,249	6,481,671	(3,612,692)	(14,716,631)	-	503,348	15,546,418	62,511,832
លទ្ធផលលម្អិតសរុបសម្រាប់កាលបរិច្ឆេទ៖												
ប្រាក់ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ <i>ខាតលម្អិតផ្សេងៗ</i>	-	-	-	-	-	-	(712,233)	(2,856,765)	-	-	(712,233)	(2,856,765)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(125,483)	-	(125,483)
	-	-	-	-	-	-	(712,233)	(2,856,765)	-	(125,483)	(712,233)	(2,982,248)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	17,500,000	70,000,000	60,861	243,444	1,598,249	6,481,671	(4,324,925)	(17,573,396)	-	377,865	14,834,185	59,529,584
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	8,500,000	34,000,000	60,861	248,617	13,582	55,851	(1,124,728)	(4,613,488)	-	741,106	7,449,715	30,432,086
ប្រតិបត្តិការជាមួយភាគទុនិក៖												
ការបន្ថែមដើមទុន (កំណត់សម្គាល់ 16)	6,500,000	26,000,000	-	-	-	-	-	-	-	-	6,500,000	26,000,000
ការផ្ទេរពីប្រាក់ខាតបង្គរទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់១៧)	-	-	-	-	1,162,013	4,730,555	(1,162,013)	(4,730,555)	-	-	-	-
	15,000,000	60,000,000	60,861	248,617	1,175,595	4,786,406	(2,286,741)	(9,344,043)	-	741,106	13,949,715	56,432,086
លទ្ធផលលម្អិតសរុបសម្រាប់កាលបរិច្ឆេទ៖												
ប្រាក់ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ <i>ខាតលម្អិតផ្សេងៗ</i>	-	-	-	-	-	-	(903,297)	(3,677,323)	-	-	(903,297)	(3,677,323)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(5,173)	-	-	-	-	-	(237,758)	-	(242,931)
	-	-	-	(5,173)	-	-	(903,297)	(3,677,323)	-	(237,758)	(903,297)	(3,920,254)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	15,000,000	60,000,000	60,861	243,444	1,175,595	4,786,406	(3,190,038)	(13,021,366)	-	503,348	13,046,418	52,511,832

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

		កំណត់ សម្គាល់	2025 ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់5)	2024 ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ						
ប្រាក់ខាតសុទ្ធសម្រាប់						
ការិយបរិច្ឆេទ			(712,233)	(2,856,765)	(903,297)	(3,677,323)
និយ័តភាពលើ៖						
ការខាតបង់លើឱនភាពនៃ						
ឥណទានផ្តល់ដល់អតិថិជន		9	213,683	857,083	(28,384)	(115,551)
រំលស់		11&12	163,424	655,493	180,305	734,022
ចំណាយការប្រាក់		14	21,570	86,517	39,190	159,542
ចំណាយពន្ធអប្បបរមា		15(ខ)	14,375	57,658	11,798	48,030
ចំណេញពីការលក់ទ្រព្យ						
និងបរិក្ខារ			(15,732)	(63,101)	(200)	(814)
ចំណាយពន្ធលើប្រាក់ចំណេញ		15(ខ)	253,311	1,016,030	177,672	723,303
			(61,602)	(247,085)	(522,916)	(2,128,791)
បម្រែបម្រួលនូវ៖						
ឥណទានផ្តល់ដល់អតិថិជន			(3,586,107)	(14,383,875)	(5,385,035)	(21,922,477)
គណនីត្រូវទទួលផ្សេងៗ			72,407	290,424	241,206	981,950
បំណុលផ្សេងៗ			42,424	170,163	99,254	404,063
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ			(3,532,878)	(14,170,373)	(5,567,491)	(22,665,255)
ចំណាយការប្រាក់ដែលបានបង់			(36,083)	(144,729)	(295,673)	(1,203,685)
ពន្ធអប្បបរមាដែលបានបង់			(14,800)	(59,363)	(10,101)	(41,121)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពប្រតិបត្តិការ			(3,583,761)	(14,374,465)	(5,873,265)	(23,910,061)

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

		កំណត់		2025		2024	
		សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	(កំណត់សម្គាល់៥)
				(កំណត់សម្គាល់៥)			(កំណត់សម្គាល់៥)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ							
ការទិញទ្រព្យ និងបរិក្ខារ							
			(33,653)	(134,982)	(1,127,284)	(4,589,173)	
			(33,354)	(133,783)	(19,503)	(79,397)	
			(125,000)	(501,375)	(325,000)	(1,323,075)	
			21,026	84,335	200	814	
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពវិនិយោគ							
			(170,981)	(685,805)	(1,471,587)	(5,990,831)	
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន							
សាច់ប្រាក់ទទួលបានពីដើមទុនបន្ថែម							
	16		2,500,000	10,000,000	6,500,000	26,461,500	
	14		300,000	1,203,300	-	-	
	14		(525,000)	(2,105,775)	(638,916)	(2,601,027)	
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន							
			2,275,000	9,097,525	5,861,084	23,860,473	
ការវិវត្តន៍សាច់ប្រាក់និងសាច់ប្រាក់សមមូល							
			(1,479,742)	(5,962,745)	(1,483,768)	(6,040,419)	
សាច់ប្រាក់និងសាច់ប្រាក់សមមូលនៅថ្ងៃទី១ ខែមករា							
			1,967,264	7,918,238	3,451,032	14,097,466	
			-	933	-	(138,809)	
សាច់ប្រាក់និងសាច់ប្រាក់សមមូលនៅថ្ងៃទី៣១ ខែធ្នូ							
	20		487,522	1,956,426	1,967,264	7,918,238	
ប្រតិបត្តិការវិនិយោគសាច់ប្រាក់ជាសារវត្ថុពីសកម្មភាពវិនិយោគ							
	14		225,000	902,475	-	-	